




ក្រសួងពេទ្យនគរបាលនិងទូរសព្ទនាគម្មោះ

# ក្រសួងពេទ្យនគរបាលនិងទូរសព្ទនាគម្មោះ ក្រុមការងារអចលនៃក្រសួងពេទ្យនគរបាល ( ន.ខ.ន.៣.)



“ ក្រសួងពេទ្យនគរបាលនិងទូរសព្ទនាគម្មោះ  
ដើម្បីរៀបចំបច្ចុប្បន្ននិងសារព័ត៌មានជាមុនក្នុងប្រទេសកម្ពុជា ”

ក្រសួងពេទ្យ  
ក្រសួងពេទ្យ នគរបាល នគរបាល  
( អ.ខ.ន.៣ )

«លើកកម្មសកម្មភាពរដ្ឋធមិជីថល  
ដើម្បីសេដ្ឋកិច្ចនិងសង្គមធមិជីថលដៃរៀក »

សាខាបន្ទាន់



## ឯកឧត្តម នា ព័ត៌មាន

## ទំនួរក្នុងប្រព័ន្ធលើក្រសួងយុវជន និងក្រសួងសាធារណការ

រាជធានីភ្នំពេញ និង សាស្ត្រ បាន ជាក់ចេញនូវយុទ្ធសាស្ត្រ បញ្ហាគោរណ៍-ដំណាក់កាលទី១ ក្នុងការអេក្រឡើងសេដ្ឋកិច្ច និងសង្គម ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិះភាព និងការកែសាន មូលដ្ឋាន ត្រីវេស ប្រចាំបានចក្ខុវិស យកមួយក្នុងជាប្រទេសមានចំណុលខ្ពស់ ក្នុងឆ្នាំ ២០៤០។ ក្នុងនោះ រាជធានីភ្នំពេញ បានកំណត់យកអាជីវកម្ម គ្រប់គ្រង និងបច្ចេកវិទ្យា ឱ្យ ហើយ បច្ចេកវិទ្យាដឹកឃើញ ដើម្បីជួលគឺជាបករណ៍ដែលសក្សានូលសម្រាប់ធ្វើយកបទទៅនឹងបដិច្ចុខស្ថាបកម្ម ទី៤ និង បិវិត្យកម្ម ដឹកឃើញ ដើម្បីសេដ្ឋកិច្ច និងសង្គម ក្នុងជាតិ។ ក្នុងនំយោះ ការប្រើប្រាស់បច្ចេកវិទ្យាដឹកឃើញ ដើម្បីជួល គឺជាក្នុងការសេដ្ឋកិច្ច គោលរាល់របស់រាជធានីភ្នំពេញ។

ដើម្បីចូលរួមសម្រាប់គោលដៅនេះ ក្រសួងប្រៃណីយិនិងទូរគមនាគមន៍ បានសហការជាមួយក្រសួងស្ថាបនពាក់ព័ន្ធតុងការលើកកម្ពស់ចំណោះដើម្បីជួយអ្នកប្រើប្រាស់សិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់រើយជាអាជីវការ: កម្ពុជាធិធីផ្សេងៗជាយ “កម្ពុជាជាម្លោះទៅខ្លួនឯង” ( Go Digital Cambodia ) កម្ពុជាធិធីប្រក្សាគប្រជែង “បញ្ហានៃខ្លួនឯង” ( Digital Talents ) និងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( Community Tech Center ) នៅតាមវិទ្យាលីយ៉ង់ ដោយចាប់ផ្តើមពីកំបន់ជនបទ។

យ៉ាងណាមិញ្ញ ប្រជាពលដ្ឋីគ្រប់ប្បុរាណនច្ចោះដឹងនិងសមត្ថភាពជាមួលដ្ឋានសំខាន់ៗមួយចំនួន  
ដើម្បីអាចឆ្លាយជា “ពលរដ្ឋីជីថល” និងទាញយកប្រយោជន៍ជាអគ្គិបរិមាណើបច្ចេកវិទ្យាជីថល។  
ពលរដ្ឋីជីថល មិនត្រូវមែកជាពលដ្ឋីដែលចេះប្រើប្រាស់បច្ចេកវិទ្យាជីថលក្នុងដីភាពប្រចាំថ្ងៃនៅទេ  
តែចំណែកជាពលដ្ឋីដែលប្រើប្រាស់បច្ចេកវិទ្យាជីថលដោយប្រសិទ្ធភាព សុវត្ថិភាព និងការទទួលខុសត្រូវ។  
ចំណោះដឹងនិងសមត្ថភាពទាំងនេះ ផ្តល់យុទ្ធផលដ្ឋីគ្រប់ប្បុរាណចូលរួមក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឱ្យជីថល  
បានយ៉ាងសកម្ម ប្រកបដោយភាពរៀងជាក់ ប្រាមទាំងអារម្មណប៉ះស្ថាក់និងធ្វើយកបនឹងបញ្ហាប្រយោជន៍  
ដែលអាចកើតមានលើប្រព័ន្ធដីជីណិត។

ដោយមើលយើងពីភាពចាំបាច់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយអង្គការយុទ្ធសាស្ត្រប្រចាំកម្ពុជា ក្នុងការរៀបចំ “ក្របខណ្ឌសមត្ថភាពអភិវឌ្ឍន៍ក្នុងក្រសួងប្រៃសណីយ៍ និងព័ត៌មាន” ដើម្បីកំណត់ស្ថាដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគ្រប់រូបគូរមាន ស្របតាមស្ថានភាព និងនៅក្នុងក្រុមប្រែទេស កំបន់ និងពិភពលោក។ ក្របខណ្ឌសមត្ថភាពអភិវឌ្ឍន៍នេះ នឹងភ្លាយជាងកសារយោង មួយសំខាន់ ក្នុងការរៀបចំមុខវិធានសិក្សាដីជីថិជន ការរកយកផ្ទះកម្រិតសមត្ថភាព និងការរៀបចំ ដែនការយុទ្ធសាស្ត្រលើកកម្ពុសកម្រិតអភិវឌ្ឍន៍ក្នុងក្រសួងប្រៃសណីយ៍ និងព័ត៌មាននៅក្រប់កម្រិត។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមប្រើប្រាស់និងផ្សេងៗផ្សាយក្របខណ្ឌនេះ ក្នុងកិច្ចការពេន្ធគ្មានអភិវឌ្ឍន៍ក្នុងក្រសួងប្រៃសណីយ៍ និងព័ត៌មាន និងការកែសាងពលរដ្ឋីជីថិជនក្នុងក្រប់រូបភាព ដើម្បីចូលរួមប្រភាសយេស៊ូកិច្ចនិងសង្គមកម្ពុជាដោយសេដ្ឋកិច្ចនិងសង្គមីជីថិជនដើរកើត។

ថ្វីប្រាស្តី ១២មេសាំខែ ឆ្នាំ២០២៤ ន្វែងចាន់ បញ្ជាផ្ទៃ ព.ស.២៥៦៧

នគរបាលក្រសួងប្រៃសណីយ៍ និងព័ត៌មាន នគរបាលភ្នំពេញ



លោក វា នៅលេខ

# បញ្ជីតារក្សត់

ន.ខ.៣.	អក្សរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន
ន.ខ.	អក្សរកម្មខិដីចំលោះ
ន.ខ.ខ.៣.	អក្សរកម្មខិដីចំលោះ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
5G	បច្ចេកវិទ្យាអស៊ូចលប់តំនាក់ទី៥ (The Fifth Generation of Mobile Technologies)
AI	បច្ចាសិប្បនិមិត (Artificial Intelligence)
AR	បច្ចេកវិទ្យាគម្រោគភាពបំនួល (Augmented reality)
cc	ការក្រោសិទ្ធិបែបសុំសុំ (Creative Commons)
DigComp	ក្របខណ្ឌសមត្ថភាពខិដីចំលោះសម្រាប់ពលរដ្ឋបស់សហភាពអីរូប (The European Digital Competence Framework for Citizens)
DEQ	សមត្ថភាពក្នុងការឈ្លោះយល់ ផ្តើយតប និងគ្រប់គ្រងអារម្មណីក្នុងពិភពខិដីចំលោះ (Digital Emotional Intelligence)
DMIL	ក្របខណ្ឌសមត្ថភាពអក្សរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានខិដីចំលោះ (របស់សិង្ហបុរី) (Digital Media and Information Literacy Framework)
IEC	ព័ត៌មាន អប់រំ និងទំនាក់ទំនង (Information, Education and Communication)
IoT	អុនធិណិតវន៍គួរ (Internet of Things)
OPAC	ការទូរសព្ទបណ្តាញយោងទូរសព្ទ (Online Public Access Catalog)
SDGs	គោលដៅអភិវឌ្ឍន៍ប្រកបដោយចិះភាព (The Sustainable Development Goals)
SMS	សារីតាមប្រព័ន្ធទូរសព្ទចលប់តែ (Short Message Service)
VR	បច្ចេកវិទ្យាគម្រោគនិមិត (Virtual Reality)

# ទាត់នា

អារម្មកចា  
បញ្ជីពាណិជ្ជការ

i

iv

៩

១. សេចក្តីផ្តើម	៩
១.១. ការកសាងពលរដ្ឋីជីថល	២
១.២. បញ្ហាប្រឈមនានាដែលកើតចេញពីការវិភ័យនៃបច្ចេកវិទ្យា	៤
១.៣. ភាពជាថែងយ៉ាងកិច្ចការនៃកម្មវិធីលើកកម្ពស់ អ.ខ.ប.ព. នៅកម្ពុជា	៧

២

២. ទិន្នន័យប្រចាំខែត្រូវបានបញ្ជាក់ អ.ខ.ប.ព.	៥
២.១. ការរបៀបដោះស្រាយសមត្ថភាព អ.ខ.ប.ព. ត្រូវកំណត់និងសកលលោក	៥
២.២. ការរួមចំណែកស្ថានភាព ការសិក្សាប្រជាធិបតេយ្យ និងកិច្ចពិភាក្សាយោបល់	១១
២.៣. គោលការណ៍ និងគុណភាពម៉ែនប្រចាំខែត្រូវបានបញ្ជាក់ អ.ខ.ប.ព.	១៣

៣

៣. ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. កម្ពុជា	១៥
៣.១. និយមនំយោនអភិវឌ្ឍន៍កម្មវិធីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន	១៥
៣.២. ចំណែកសមត្ថភាព អ.ខ.ប.ព. កម្ពុជា	១៥

៤

៤. ការប្រើប្រាស់ប្រចាំខែត្រូវបានបញ្ជាក់ អ.ខ.ប.ព.	៣១
៤.១. ការបែងចុះ អ.ខ.ប.ព. ទៅក្នុងការអប់រំនៅតាមត្រឹះស្ថានសាធារណៈនិងការបង្កើត	៣២
៤.២. ការរួមចំណែកកម្មវិធី បុ កម្មវិធីសិក្សាដែលមានប្រាប់ពាក់ព័ន្ធនឹង អ.ខ. និងអ.ប.ព.	៣២
៤.៣. ការអភិវឌ្ឍន៍គោលនយោបាយ បុ យុទ្ធសាស្ត្រ	៣៣

៥

៥. សេចក្តីសម្រួល	៣៣
ឧបសម្ព័ន្ធ សម្រាប់ប្រចាំខែត្រូវបានបញ្ជាក់	៣៥

## ១. សេចក្តីផ្តើម

ជាក់ស្នើសុំណាស់ការអភិវឌ្ឍយ៉ាងតាប់រហ័សនៃបញ្ហាសិប្បនិមិត្តនាពលបច្ចុប្បន្ន បានធ្វើឱ្យមានកំណើនពេតែមានខស ពេតែមានមិនពិត ការយកម៉ោង ការរំលោភលើឯកជនភាព និងការផើសអីដែលយេនខ្លះជាដើម។  
មូលហេតុទាំងអស់នេះ ធ្វើឱ្យអភិវឌ្ឍរកម្មខ្លួនឯង ប្រព័ន្ធផ្សព្វផ្សាយ និងពេតែមាន គីតកែចាំបាច់ក្នុងការផ្តល់ជូនបុគ្គលម្នាក់ឡើងដោយដឹង ដំនាច្រោះ អាកប្បកិរិយា និងកម្មវិធាន ដែលមិនត្រឹមតែជូយការពារឡើង ពីហានិភ័យបុណ្យនោះទេ ប៉ុន្តែចំមទាំងផ្តល់សិទ្ធិអំណាចខ្សោយកអត្ថប្រយោជន៍ពីបញ្ហាសិប្បនិមិត្ត បានទៀតដឹង។

ពេញឯជីវិត និងការកសាងសហគ្រឿនភាព។ ស្ថាបនដែលមានតួនាទីលើកកម្មស៊ អ.ខ.ប.ទ. កំរាបយកក្របខណ្ឌនេះទៅធ្វើជាមូលដ្ឋានក្នុងការរៀស់ស្តីដៃសមត្ថភាពក្រុមគោលដៅឱ្យបានជាក់លាក់ និងរៀបចំយុទ្ធសាស្ត្រលើកកម្មស៊ អ.ខ.ប.ទ. ប្រកបដោយប្រសិទ្ធភាពទៅកាមកម្មរក្សានឹងស្ថាបនភាពជាក់ស្តីដៃនៅកម្ពុជា។

## ១.១. ភាពអស់ចានជនជ្រើមឱ្យចាន


ការដ្ឋាកិតាលបានជាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឱ្យដើរកម្ពុជា ២០១៧-២០៣៥ និងគោលនយោបាយដ្ឋាកិតាលឱ្យដើរកម្ពុជា ២០២២-២០៣៥ ដែលបានបង្ហាញពីចក្ខុវិស័យ ផែន្ទាយ ក្នុងការបែង្រាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាដោយការដ្ឋាកិច្ចនិងសង្គមឱ្យដើរកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាខ្លួន ដើម្បីជួយបង្ហាញសេដ្ឋកិច្ចដើម្បី លើកកម្ពុជាសុខមានភាពសង្គម និង ផ្តល់សេវាឌាមីនេះ: កាន់តែប្រសើរឡើង។ ក្នុងការសម្រេចគោលបំណងទាំងនេះ: ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឱ្យដើរកម្ពុជាលើសមាសធាតុបច្ចុប្បន្ន ដែលចែកចេញជាមូលដ្ឋានត្រី: ចំនួន២ គីឡូ ការអភិវឌ្ឍបោះឆ្នោតសម្រាប់គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឱ្យដើរកម្ពុជាលើបច្ចុប្បន្ន និង ២) ការកសាងទំនួកចិត្តនិងភាពរៀងជាក់លើប្រព័ន្ធផ្លូវការ និងសសរុបចំនួន៣ គីឡូ ការកសាងពលដ្ឋាកិតាល ២) ការកសាងដ្ឋាកិតាល ឱ្យដើរកម្ពុជាលើបច្ចុប្បន្ន និង ៣) ការដើរកម្ពុជាលើបច្ចុប្បន្ន និងសសរុបចំនួន៤ គីឡូ និងសសរុបចំនួន៥ គីឡូ ទន្លេមិនឱ្យនៅ: យុទ្ធសាស្ត្រទីនេះ គោលនយោបាយដ្ឋាកិតាលឱ្យដើរកម្ពុជាលើបច្ចុប្បន្ន ដែលក្នុងនៅ: ការលើក កម្ពុជាសង្គមឱ្យដើរកម្ពុជាលើបច្ចុប្បន្ន ដើម្បីការកសាងពលដ្ឋាកិតាល ការប្រើប្រាស់សេវាឌាមីនេះ។

លើសពីនេះ យុទ្ធសាស្ត្របញ្ចូករាង-ដំណាក់កាលទី១ ដែលរាងដោយភាគីបានជាក់ចេញបានកំណត់ “ការកសាងដោយភាគីបានខិត្តឱ្យចិត្តនិងពលរដ្ឋឱ្យធិត្តឱ្យ” ជាមួយទី១នៃបញ្ចូករាងទី៥ ដើម្បីសម្រេចយកកិច្ចការអាជីវការសម្រាប់អនុវត្តក្នុងនឹតិកាលទី៣នៃរដ្ឋសភា (ដូចមានក្នុងរូបការទី២)។ ការណ៍នេះបង្ហាញការនៃតែច្បាស់ថា ពលរដ្ឋឱ្យធិត្តឱ្យ តើជាកភាពអាជីវការដែលចូលរួមកំណត់ដោតជំយក្នុងការបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងការអភិវឌ្ឍន៍ដែលត្រូវនិងសង្គមឱ្យធិត្តឱ្យសោរកម្មជាតុ។

## របកាតទី១. គ្រឹះនិងសសរស្ថុមក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមខិត្តិថល (២០២៩-២០៣៥)



## របកាតទី២. គំនូរបំប្រើស្ថិតិ «យុទ្ធសាស្ត្របញ្ហាកោដា - ដំណាក់កាលទី១»



គិតគ្រឹមឆ្នាំ២០២០ នៅពេលដែលកម្ពុជាតាប់ដើម្បីបង្រចំក្របខណ្ឌគោលនយោបាយដើរវិក្សកម្មិតចំណែក សេដ្ឋកិច្ច និងសង្គម ប្រជាជនកម្ពុជា ៣២% អាចបើញ្ញាសំបច្ចេកវិទ្យាធិធីចំណែកម្រិតមូលដ្ឋាន ៥% មានជំនាញកម្រិតមធ្យោម និង ១% មានជំនាញកម្រិតខ្ពស់។ ក្នុងរយៈពេលក្រោយមក វិធានការជាត់ថ្វីនក្នុងការបង្កើតប្រកបដោយបរិយាបន្ទុ តែទៅជាយ៉ាងណាតា កម្ពុជានៅមានកម្រិតបង្កើតប្រកបដោយបរិយាបន្ទុ និងជំនាញកម្រិតខ្ពស់។

ការប្រឆាំងពលរដ្ឋកម្មជាជាតលរដ្ឋខិត្តិថល ទាមទារការដាក់ចេញនូវធនាគារគោលនយោបាយ ត្រឹមត្រូវប្រាក់ក្រឡាត្រូវ ដើម្បីលើកកម្ពស់ អ.ខ.ប.ព. បានគ្រប់កម្រិត គ្រប់ផ្តុក តាមរយៈការបំពាក់បំបងបំណិត វិធានដើរ: ក្នុងប្រព័ន្ធអប់រំផ្លូវការ ការបណ្តុះបណ្តាលក្រោប្រព័ន្ធ និងកម្មវិធីតាំងតាមសិល្បៈជាមួយនេះ ក្នុងនៃយុទ្ធសាស្ត្រ ឬ ដែនការលើកកម្ពស់អភិវឌ្ឍន៍កម្មខិត្តិថល និងការរំលែកប្រើប្រាស់ ក្នុងប្រព័ន្ធផ្លូវការបណ្តុះបណ្តាល យុទ្ធសាស្ត្រ ឬ ដែនការលើកកម្ពស់អភិវឌ្ឍន៍កម្មខិត្តិថល និងការរំលែកប្រើប្រាស់ អ.ខ.ប.ព. របស់ប្រតិបត្តិលម្អាក់។ ក្នុងការប្រព័ន្ធសមត្ថភាព អ.ខ.ប.ព. រួមមួយ ដែល ផ្តល់បញ្ជាផីក្នុងការសមត្ថភាព អ.ខ.ប.ព. ជាក់លាក់នៅក្នុងបិទសង្គមកម្មជាបច្ចុប្បន្ន។ ហេតុនេះ ការរំលែកប្រើប្រាស់ ក្នុងការប្រព័ន្ធសមត្ថភាព អ.ខ.ប.ព. សម្រាប់កម្មជាតិ ដើម្បីបង្កើតការងារ និងជាតិសំខាន់ដើម្បី លើកកម្ពស់ អ.ខ.ប.ព. ក្នុងកម្រិតស្ថិតិជាសមត្ថភាពរួមដែលអាចរាស់ដែងបាន និងជាសង្គតិភាពនិង ប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាព អ.ខ.ប.ព. ដែលបាននិងកំពុងរំលែកប្រើប្រាស់ អ្នកចាក់ព័ន្ធដោយ។

១.២. ការប្រើប្រាស់នូវការណែនាំជាបន្ទីតម្រូវការទិន្នន័យដែលបង្កើតឡើង

ស្របពេលដែលកម្រិតអភិវឌ្ឍន៍រក្សាទីជីថលបេស់ប្រជាពលរដ្ឋកម្មជាន់មានកម្រិត អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមិនទាន់មានការកស់ដៃបានច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណា អ.ខ.ប.ព. ជាសមត្ថភាពដែលពលរដ្ឋគ្រប់រួមជាន់ក្នុងសង្គមខ្លួនដែលបច្ចុប្បន្ននិងអនាគត ដើម្បីធ្វើយកបទឡើងហានិភ័យនិងដែលប៊ែរាល់អវិជ្ជមានផ្សេងៗដែលអាចកើតមានពីការប្រើប្រាស់អូនធិកនិងប្រព័ន្ធ ឱ្យជីថល។ បញ្ហាជាមុន់មានដូចជា៖

៥. កំណើននៃព័ត៌មានមិនពិតដែលប្រជាពលរដ្ឋអាជទទួលបានយ៉ាងងាយជាទីបំផុតតាមរយៈការចេកចាត់ស្រីស្រីនៅលើបណ្តាល្អូងពុរិយសង្គម។ ព័ត៌មានមិនពិតដោយចេកចាត់ព័ត៌មានបង្កើតឡើងក្នុងចេកនាប់កាន់ បង្កើតឱ្យមានការយល់ច្រលំ ឬ បង្កើតគ្រោះថ្នាក់តាមបែបណាមួយ។ ការទទួលយកនិងធ្វើលើព័ត៌មានទាំងនេះអាចនាំឱ្យមានការសម្រចចិត្តខ្ពស់ ធ្វើសកម្មភាពខសដ្ឋាន និងទទួលដោនុវត្តគ្រោះថ្នាក់នានា។ ព័ត៌មានមិនពិតកំពុងគំរកមកំហែងសន្តិភាពនិងស្និភ័យប្រចាំសប្តាហ៍ ក្នុងពិភពលោកយ៉ាងតំបន់ចាប់ពីឆ្នាំ ២០១៦ មក។ ការអង្គភម្យនៅប្រទេសសិង្ឋបុរី

បង្ហាញថា ប្រជាពលរដ្ឋប្រមាណ ၆၈% បានយើងព័ត៌មានមិនពិត យ៉ាងហោចអ្នងអាល តាមរយៈបណ្តាញហេសបូក (Facebook) ឬ វិគអាប់ (WhatsApp) មានទាំងការផ្សេងៗផ្សាយពីការដ្ឋាកការផ្តល់សេវាកសាធារណៈដោយសារគ្រោះថ្វាក់រចក្សីដឹងបុគ្គលាទានៅប្រទេសជាអាជីវកម្ម។ ចីមីបីប្រជាពលរដ្ឋសិង្វិកបុរីមានកម្រិត អ.ខ.ប.ព. ឱ្យសំណងប្រទេសដែលនៅក្នុងការសម្រេចក្នុងការផ្សេងៗផ្សាយពីការដ្ឋាកការផ្តល់សេវាកសាធារណៈដោយសារគ្រោះថ្វាក់រចក្សីដឹងបុគ្គលាទានៅប្រទេសជាអាជីវកម្ម។ កំណត់មានប្រជាពលរដ្ឋប្រមាណ ៩០% ប៉ុណ្ណោះ ដែលទុកចិត្តលើខ្លួនឯងក្នុងការសម្រេចក្នុងការផ្សេងៗផ្សាយពីការដ្ឋាកការផ្តល់សេវាកសាធារណៈដោយសារគ្រោះថ្វាក់រចក្សីដឹងបុគ្គលាទានៅប្រទេសជាអាជីវកម្ម។ កំណត់មានប្រជាពលរដ្ឋប្រមាណ ៤០០០ ករណីត្រូវបានបង្កើតនិងផ្សេងៗផ្សាយនៅក្នុងរយៈពេល ៥ឆ្នាំ គិតពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២៣<sup>១</sup> បញ្ហាប្រឈមនេះកំពុងកើករាលជាលខ្លះនៅតាមប្រព័ន្ធដឹងបីប្រទេសជាអាជីវកម្ម។ និងបង្កើតហានិភ័យជាប្រចិនចំពោះសេដ្ឋកិច្ច សង្គម និងនយោបាយ។ ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. គឺជាដែនការមួយដើម្បីផ្តើមបង្កើតប្រចិនចំពោះបញ្ហាព័ត៌មាន។

**៣. ប្រជាប្រើយភាពនៃបណ្តាញផ្សេងៗផ្សាយសង្គម (Social Media)** ដែលមានគេប្រើប្រាស់ប្រចិនដើម្បីទទួលយកព័ត៌មានបានលើវិនាទេសសម្បូរបែប និងកំណើនប្រជាប្រើយភាពនៃអ្នកមានកទ្ទិពលលើបណ្តាញផ្សេងៗផ្សាយសង្គម បានធ្វើឱ្យប្រព័ន្ធដឹងបីប្រទេសជាអាជីវកម្ម អាជីវកម្ម និងការបង្កើតប្រចិនចំពោះបញ្ហាព័ត៌មាន។ ការបង្កើតបង្កើតកូលុយភាពនេះគឺជាប្រចិនចំពោះប្រហោះ និងជាប្រចិនចំណុចខ្សោយមួយដែលធ្វើឱ្យព័ត៌មានមិនពិតជាយករដ្ឋត្រួតពិនិត្យការបង្កើតបង្កើតកូលុយសង្គម។

**៤. ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា** ដូចជាបញ្ហា សិប្បនិមិតនិងការប្រើប្រាស់អាល់ហេប្រើតិក (Algorithm) ដើម្បីវិភាគឈ្មោះយោងយល់ពីកិរិយាបចនានៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបណ្តាលឱ្យអ្នកប្រើប្រាស់ប្រឈមនិងហានិភ័យដូចជាប្រចិនចំពោះបង្កើតកូលុយភាព ការយកមិនការរំលែកលើឯកជនភាព និងការពើសអើងយេនខំដោដើម និងទទួលរាងកទ្ទិពលនៃការប្រជិនចំពោះសកម្មភាព ឬ កំប្រតិយាបទដោយមិនដឹងខ្លួនពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

**៥. អគុលុយភាពនៃការប្រើប្រាស់ប្រព័ន្ធដឹងបីប្រទេស** ដោយសារមាតិកាសមួយបែប និងទាក់ទាញនៅលើថ្វាល់កំមួយធ្វើឱ្យអ្នកប្រើប្រាស់ស្នើសុំរកព័ត៌មានកម្មណន្តប្រុសហេតុ មិនចាប់យកប្រយោជន៍ពីប្រព័ន្ធដឹងបីប្រទេសជាអាជីវកម្ម។ និងមិនការចេញលក្ខណៈដែលខ្លួនត្រូវការពិតប្រាកដ។ ការដោះស្រាយបញ្ហាព័ត៌មាន ទាមទារនូវការគិតគុរីកិរិយាបចនានិងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យបានត្រឹមត្រូវ ដែលនឹងត្រូវគូសបញ្ជាក់នៅក្នុងក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. នេះ។

<sup>១</sup> <https://www.gov.sg/article/singapores-fight-against-fake-news-what-you-can-do>


<sup>២</sup> <https://www.information.gov.kh/articles/85203>

**៤. ការគេងទេសចរណ៍នៃការប្រឆាំងខ្លួនពីអ្នកប្រើប្រាស់មាតិកាទោជាមុកបង្កើតមាតិកាថោលឱ្យចូល  
ឱ្យដឹងចែលយុម ទាមទារខ្សោមានការគិតគុរជាបន្ទាន់ក្នុងការបង្កើនសមត្ថភាព និងការយល់ដឹងផ្លូវការដែល  
មាតិកាបានលើមទៀតចំពោះអ្នកប្រើប្រាស់ទុំទៅ រួមទាំងការក្រោកមួសិទ្ធិបញ្ហា ការក្រោសិទ្ធិនកដន  
របស់បុគ្គល និងការធ្វើយ៉ាងណាមុខ្ម័រការដែលដលិចមកមិនមែនជាផ័ត៌មានមិនពិត បុ ព័ត៌មាន  
ដែលមានលក្ខណៈប៉ះពាល់ដល់អ្នកដែន សង្គម បុ ទំនៈមទម្ពាប់ប្រព័ណិជាដើម។**

**៥. ការព្យៀងនិងបច្ចេកវិទ្យាបញ្ជាមានដល់ប៉ះពាល់អវិជ្ជមានដល់ស្ថានភាពផ្លូវចិត្ត កើតមានជា  
បន្ទូបន្ទាប់ ជាពិសេសក្នុងចំណោមយុវវេយ ដោយសារការពុំដឹងពីធីសាស្ត្រប្រើប្រាស់ឱ្យបានត្រឹមត្រូវ។**

**៦. បញ្ហាអត្ថសញ្ញាណ ឯកជនភាព និងសន្តិសុខឱ្យដឹងចែល ជាបញ្ហាដែលអ្នកប្រើប្រាស់ទុំទៅកំពុង  
ផ្លូវប្រទេះ និងទាមទារខ្សោមុកប្រើប្រាស់មានចំណោះដឹងច្បាស់លាស់ក្នុងការក្រោកអត្ថសញ្ញាណនិង  
ឯកជនភាពរបស់ខ្លួន ព្រមទាំងការក្រោសុត្រិកាតលើប្រព័ន្ធបច្ចេកវិទ្យា។**

**៧. ស្របពេលជាមួយគ្មានៗដើរ អ.ខ.ប.ព. នឹងក្រើចូលរួមក្នុងការដោះស្រាយបញ្ហាដូចជា  
អគុល្យភាពរកឃុំបេកកំហើនបច្ចេកវិទ្យាឌី និងការឆ្លាក់ចុះខាងផ្លូវកសិលជម័ជាដើម ធ្វើយ៉ាងណាមុខ្ម័រ  
ឱ្យការប្រើប្រាស់បច្ចេកវិទ្យាមានសណ្ឋាប័ន្ទាប់ និងបង្កើនការយោតយល់អង្គភាសបំយ៉ាំពោះគ្មានៗទិន្នន័យ។**



១.៣. នាយកដ្ឋានទំនាក់ទំនង និង នាយកបណ្តុះបណ្តាល និង នាយកបណ្តុះបណ្តាល និង នាយកបណ្តុះបណ្តាល

ឧណា: ដែលកម្ពុជាប្រកាសការលើកកម្ពស់កម្រិត អ.ខ.ប.ទ. ក្នុងប្រទេស ដើម្បីសម្រេចគោលនយោបាយរបស់រដ្ឋបាល និងកាត់បន្ថយហានីកំយនិងជុលអវិជ្ជមានឱ្យនៅកម្រិតទាបបំផុត និងជូយឱ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ពេញលេញពីការប្រើប្រាស់បច្ចេកវិទ្យា កាត់ពាក់ពន្លឺមិនទាន់មានក្របខណ្ឌសមត្ថភាព អ.ខ.ប.ទ. រួមមួយ ដែលធ្វើឱ្យគនឹងទិន្នន័យជាក់ស្អែងនិងបញ្ហាប្រឈមដូចជែលបានជោរកប់ខាងលើនៅឡើយ។ សកម្មភាពលើកកម្ពស់ អ.ខ.ប.ទ. និងកម្ពុជីវិគុណភាពធម៌បណ្តាលមានភាពជាត់ជោយទៅក្នុងការនិងអនុលោមទៅកាមក្របខណ្ឌសមត្ថភាព អ.ខ.ប.ទ. ធ្វើដីឡាតាំង ការប្រើប្រាស់ក្របខណ្ឌធ្វើដីឡាតាំង បង្ការលំបាកដល់ការវិនិច្ឆ័យអំពីកម្រិតសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងរូបភាពទូលំទូលាយ ដែលអាចឆ្លើងទិន្នន័យជាកុម្ភមនេរកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋ និងការជាក់ចេញនូវកម្ពុជីវិគុណភាព ប្រកបដោយប្រសិទ្ធភាព។

បច្ចុប្បន្ន អក្សរកម្មប្រព័ន្ធដូចជាយសិនិជំនួយទាំងអស់ ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធគីរដែលកម្ពិសិក្សាត កម្រិត គិត កម្រិតបច្ចុប្បន្ន កម្រិតមធ្យមសិក្សាបច្ចុប្បន្ន និងកម្រិតមធ្យមសិក្សាចុគិយកុមិ។ កម្ពិដីសិក្សាចាំងនេះមានគោលបំណងក្រោមផ្ទិតសិស្ស្រានសិស្សូលើជាតិសម្បទា (ចំណោះដឹង) បំណិនសម្បទា (ការប្រើប្រាស់) និងចំណិនសម្បទា (តិវាយបច្ច) នៃការប្រើប្រាស់បច្ចកវិទ្យាគមនាគារមនីនិងព័ត៌មាននៅក្នុងការសិក្សាអ្នកស្រួល ការងារ និងជីវិតស់នៅប្រចាំថ្ងៃ។ ការរៀបចំកម្ពិដីសិក្សានិងមេរោគនាន់ពីដៃដើរកប្រើប្រាស់បច្ចកវិទ្យាបណ្តុះបណ្តាលដោយប្រចាំតុលាផ្លូវការ។

ដោយឡើក តួនាទីកកម្មសំអភិរកម្មីដើម្បីបែងចុះការ ហណ្ឌិតុសកាបច្ចេកវិទ្យាធិជីថលកម្ពុជា  
បានប្រើប្រាស់ក្របខណ្ឌអភិវឌ្ឍន៍កម្ពុជាធិជីថលរបស់សហគមន៍អីរូប DigComp ជាមូលដ្ឋាននៃការរៀបចំកម្ពុជាផី  
សិក្សាបែងចុះខ្លួន។ ក្របខណ្ឌ DigComp ត្រូវបានរៀបចំដើម្បីតម្រូវការការពារបែងចំប្រទេសអភិវឌ្ឍ  
ដែលមានមូលដ្ឋានត្រឹះចំណោះដើម្បីយប់នូវប្រធានាស្រប ខុសពីទិន្នន័យការពារបែងចំកម្ពុជាដែលការយល់ដើម្បីជាប្រព័ន្ធឌីជីថល  
មូលដ្ឋានអំពីតែម៉ានេ ការផ្តល់ជាមួយ កម្មសិទ្ធិបញ្ហា បញ្ហាងកជនភាព ជាប្រព័ន្ធដែលត្រូវយកចិត្តទុកដាក់  
ជាប្រព័ន្ធដែលបានបង្កើតឡើងដើម្បីក្របខណ្ឌអភិវឌ្ឍន៍កម្ពុជាធិជីថលដើម្បីប្រកបដើម្បីរៀបចំកម្ពុជា

ស្របពេលជាមួយគ្នានេះ អង្គការក្រោមដ្ឋាកិចាលននិងស្ថាបន់និងកដនជាប្រើប្រាស់ បាននិងកំពុងរៀបចំកម្ពិជ្យ ហណ្ឌីបណ្តុះបណ្តាលទៅតាមប្រធានបទដោយខ្សោកការពិត្យ អំពីប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងផីជីថលនេះ

<sup>១</sup> កម្មវិធីសិក្សាលម្អិតមុខវិជ្ជាបច្ចេកវិទ្យាគមនាគាត់មនុស្សនឹងព័ត៌មានសម្រាប់កម្រិតបច្ចុប្បន្នសិក្សា, កម្រិតមធ្យមសិក្សាបច្ចុប្បន្ន, កម្រិតមធ្យមសិក្សាណគារ, ក្រសួង អ.យ.ក. ២០១៨

ធម្មជាកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីសន្តិសុខបច្ចេកវិទ្យានិងទិន្នន័យបើកចំហោះដានឱម្ភ។  
ក្រោពីនេះមានកម្មវិធីលើកកម្មសំអភិវឌ្ឍន៍រក្សាទិន្នន័យបណ្តុះបណ្តាលនៅតាមសាលាបៀវតុងក្នុងក្របខណ្ឌកម្មវិធីទាំងនេះបានស្រួលជាផ្លូវការក្នុងក្របខណ្ឌកម្មវិធីទាំងនេះ។  
សង្គមរបស់ប្រព័ន្ធបានក្នុងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលការសេវាអ្នកដល់កុមារកូចក្រោពប្រព័ន្ធ។

ក្នុងនៅក្របខណ្ឌ អ.ខ.ប.ព. រួម ដែលធ្វើយកបនីងស្ថានភាពនិងតម្លៃការរបស់កម្ពុជា អាចបង្កើតឱ្យមានទិសដំឡើងច្បាស់លាស់ ការអនុវត្តកម្មិតិមិនមានប្រសិទ្ធភាព ភាពជាន់ត្រូវដាក់រួចចំកម្មិតិបណ្តុះបណ្តាល និងជាតិសសមិនអាចរាស់ស្ទើដោយតម្លៃកម្ពុជាលក្ខណៈជាកិច្ច។

## ၂။ ဒီဇိုင်းသုတေသနပြုပစ္စမာန်ဆွဲလာမှု ၁၁.၂၇.၈

ធិសាស្ត្រក្នុងការរៀបចំក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. ចាប់ផ្តើមឡើងដោយការសិក្សាទៅលើក្របខណ្ឌអនុវត្តតិន្នន័យប្រទេសក្នុងតំបន់ មានជូនជាក្របខណ្ឌសមត្ថភាពខិត្តិថែលសម្រាប់ពលរដ្ឋរបស់សហភាពអីរូប៊ា, ក្របខណ្ឌយោងជាសកលស្តីពីបំណិតអភូកកម្មិតិថែលបែស់អង្គភាពយុណៈសម្រាប់សុចនាករ ៤.៤.២ នៃគោលដៅអភូកខ្លួនប្រកបដោយចិត្តភាព។ និងក្របខណ្ឌអភូកកម្មប្រព័ន្ធឌីជីថាមិន

<sup>4</sup> Hauswedell, C. (2014). DW Global Media Forum: Open data in Cambodia | DW | 03.07.2014.

<https://www.dw.com/en/dw-global-media-forum-open-data-in-cambodia/a-17755220>

<sup>4</sup> Smart Axiata. (2020). Cambodia's Digital Literacy and Internet Safety Pilot Program Concludes. Smart.

<https://www.smart.com.kh/articles/960/cambodias-digital-literacy-and-internet-safety-pilot-program-concludes>

<sup>3</sup> Vuorikari, R., Kluzer, S., & Punie, Y. (2022). DigComp 2.2: The Digital Competence Framework for Citizens - With new examples of knowledge, skills and attitudes. Publications Office of the European Union.

<sup>a</sup> UNESCO. (2018). A global framework of reference on digital literacy skills for indicator 4.4.2. UNESCO Institute for Statistics. <https://uis.unesco.org/sites/default/files/documents/ip51-global-framework-reference-digital-literacy-skills-2018-en.pdf>

ព័ត៌មានឌីជីថល (DMIL) របស់សិដ្ឋបុរី។ ក្របខណ្ឌចាំងនេះត្រូវបានប្រើបាបដើម្បីបន្ថិនិងផ្តល់ដើម្បីប្រើបាសជាមួលដ្ឋានក្នុងការរកយកម៉ែស្ថានភាពជាក់សែនងនៅកម្ពុជា ការជាក់ចេញនិយមនីយ អ.ខ.ប.ព. និងការកំណត់សមត្ថភាពនិងចង្វាយសមត្ថភាព អ.ខ.ប.ព. សំខាន់ៗ ដែលពលដ្ឋីកម្ពុជាត្រូវមាន។ ក្របខណ្ឌដែលបានប្រើបាបចាំបាច់ បានជាក់ឆ្លងសិក្សាសាលាដោះស្រាយតែលទួលិនិត្យ ដែលមានការចូលរួមយ៉ាងសកម្មភីក្នុងពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់។

២.៩. ការប្រព័ន្ធបង្កើតអនុសមត្តភាព ន.ខ.ហ.ន. ន្នាំរំលែកនិង  
សកម្មឈាន

ក្របខណ្ឌសមត្ថភាព DigComp 2.2 ផ្តាគសំខាន់ទៅលើសមត្ថភាពខិដិចល ដែលជាសមត្ថភាពសំខាន់សម្រាប់ការសិក្សាពេញមួយដើរីតិ រួមមានចំណោះដឹង ជំនាញ និងកវិយាបច្ចីម្ពឺប្រើប្រាស់ខែករណីនិងបច្ចេកវិទ្យាដើម្បីដើរីចលប្រកបដោយប្រសិទ្ធភាព។ ក្របខណ្ឌសមត្ថភាពនេះ លើកឡើងពីបិវិទនោះក្នុងបណ្តាលប្រទេសសហភាពអីរូប ដែលជាប្រទេសមានប្រាក់ចំណូលខ្ពស់និងការអភិវឌ្ឍន៍ដូកបច្ចេកវិទ្យា។ គោលបំណងនៃក្របខណ្ឌសមត្ថភាពនេះ គឺជាក់ចំឡើនឯសមត្ថភាពខិដិចលសម្រាប់ពលដឹក្បីសហភាពអីរូប ដឹងឱ្យសម្រចចាននូវគោលដោទាក់ទងនិងអាជីវការ ការសិក្សា និងការចេញរួមនោះក្នុងសង្គម។ ក្របខណ្ឌនេះ បានបងបែកសមត្ថភាពជាចង់ ៥ ចំណោះសំខាន់ៗ រួមមាន៖ ១) អភិវឌ្ឍន៍ព័ត៌មាននិងទិន្នន័យ ២) ការប្រាកសំរាប់ ៣) ការបងបែកមាតិការខិដិចល ៤) សុវត្ថិភាព និង៥) ការដោះស្រាយបញ្ហា។ តាមរយៈចំណោះសំខាន់ៗនេះ ក្របខណ្ឌ DigComp 2.2 បានកំណត់សមត្ថភាពចំនួន ២១ ដែលសមត្ថភាពនិមួយនៅមាន ៤ កម្រិត គឺ កម្រិតមូលដ្ឋាន កម្រិតមធ្យម កម្រិតខ្ពស់ និងកម្រិតធនកទេស។ ក្របខណ្ឌសមត្ថភាពនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៃសហភាពអីរូប និងតាមបណ្តាលប្រទេសអភិវឌ្ឍន៍ប្រើប្រាស់ទៀត។

ក្របខណ្ឌយោងជាសកលស្តីពីបំណិតអគ្គរកម្មីដើម្បីចលប់សំអង្គការយុទ្ធសាស្ត្រសម្រាប់សូចនាករ ៤.៤.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិត្តភាព បានសិក្សាទីកម្មរការជាក់ស្ថាងទៅលើជំនាញអគ្គរកម្មីដើម្បី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិត្តភាព បានសិក្សាទីកម្មរការជាក់ស្ថាងទៅលើជំនាញអគ្គរកម្មីដើម្បីចលនៅកាមបណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសអភិវឌ្ឍ ក្នុងគោលបំណងធ្វើជាមូលដ្ឋាន ដើម្បីសម្រេចបាននូវសូចនាករ ៤.៤.៣. នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិត្តភាព ដែលការសំអំពីភាគរយនៃយុវជន ឬ មនុស្ស ពេញឱ្យយោងដែលមានបំណិតអគ្គរកម្មីដើម្បី យ៉ាងហេចណាស់ក្នុងកម្រិតអប្បយ៉ា។ ក្របខណ្ឌនេះ បានស្នើឱ្យបែងចែកសមត្ថភាពជា ៧ ចំណោមដំឡើ រូមមាន៖ ១) ប្រតិបត្តិការខែករោនីដើម្បីចលនិងសុសវវិ

<sup>d</sup> Ministry of Communications and Information. (2018). Digital Media and Information Literacy Framework. <https://www.mci.gov.sg/files/mci%20dmil%20framework.pdf>

២) អគ្គរកម្មព័ត៌មាននិងទិន្នន័យ ៣) ការប្រាស់យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ៤) ការបង្កើតមាតិកាយដីជល ៥) សុវត្ថិភាព ៦) ការធ្វើសារយបញ្ញា និងពេលវេលាដែលមានការប្រើប្រាស់បន្ថែមទៀត។ ក្របខណ្ឌនេះបានកំណត់សមត្ថភាពចំនួន ២៦ បើនេះការរៀបចំនេះមិនបានបែងចែកក្រឹតសមត្ថភាពនោះទេ ដោយមូលហេតុថា ក្រឹតសមត្ថភាពមានភាពខ្ពស់បែកត្រាទៅតាមបរិបទនិងស្ថានភាពប្រទេសនឹមួយ។

ក្របខណ្ឌអគ្គរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានខិដីជល (DMIL) របស់សិង្វុបី មានគោលបំណងដូលនូវក្របខណ្ឌទូលាយមួយ ដើម្បីបង្ហាញពួកផែលស្ថាបនអប់រំសាធារណៈក្នុងការលើកកម្មស់សមត្ថភាពប្រជាជនខ្សែប្រើប្រាស់ព័ត៌មានប្រកបដោយការយល់ដឹងត្រូវបានបង្កើតឡើង ដោយធ្វើការលើលទ្ធផលចំនួន ៥គីឡូ ១) សម្ងាត់បាននូវអគ្គប្រយោជន៍ ហានិកៗ និងសភានុពលបច្ចេកវិទ្យា ២) យល់ពីដំណើរការនៃច្បាស់អនុញ្ញាតនិងច្បាស់ខិដីជល ៣) យល់ពីរបៀបប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ៤) ចែះពីរបៀបការពារខ្លួននៅលើអីនិងវិធី និង៥) ឈ្មោះយល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាផិដីជលប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។

## តារាងទី១: ការប្រៀបដែលក្របខណ្ឌអគ្គរកម្មខិដីជលច្បាត់កំបង់និងសកលលោក

ក្របខណ្ឌ DigComp 2.2	ក្របខណ្ឌរបស់អង្គការយុណៈស្តីពីរបៀបដែលក្របខណ្ឌអគ្គរកម្មខិដីជល	ក្របខណ្ឌ DMIL របស់សិង្វុបី
១. ចោរមសមត្ថភាពមានចំនួន ៥រឿមាន់ ២. អគ្គរកម្មព័ត៌មាន និងទិន្នន័យ ៣. ការប្រាស់យទាក់ទង និងកិច្ចសហប្រតិបត្តិការ ៤. ការបង្កើតមាតិកាយដីជល ៥. សុវត្ថិភាព ៦. ការធ្វើសារយបញ្ញា	១. ចោរមសមត្ថភាពមានចំនួន ៥រឿមាន់ ២. អគ្គរកម្មព័ត៌មាន និងទិន្នន័យ ៣. ការប្រាស់យទាក់ទង និងកិច្ចសហប្រតិបត្តិការ ៤. ការបង្កើតមាតិកាយដីជល ៥. សុវត្ថិភាព ៦. ការធ្វើសារយបញ្ញា ៧. សមត្ថភាពពាក់ព័ន្ធនិងអាជីវកម្ម	១. សម្ងាត់បាននូវអគ្គប្រយោជន៍ ហានិកៗ និងសភានុពលនៃបច្ចេកវិទ្យា ២. យល់ពីដំណើរការនៃច្បាស់អនុញ្ញាត និងច្បាស់ខិដីជល ៣. យល់ពីរបៀបប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ៤. ចែះពីរបៀបការពារខ្លួននៅលើអីនិងវិធី ៥. ឈ្មោះយល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាផិដីជលប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ

## **២.២. ការរាយការណ៍ផ្លូវការនៃការ ការសិក្សាប្រចាំឆ្នាំ និងកិច្ចពីរដ្ឋនាម៖**

បន្ថែមពីលើករាសិក្សាប្រចាំឆ្នាំអគ្គរកម្មីដើម្បីចុះតាក់តំបន់និងសកលលោក ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព.នេះ ត្រូវបានបង្កើតឡើងតាមរយៈការសិក្សាស្ថានភាព ការស្វែងមកទាំងតាមវិធីសាស្ត្រគុណវិស័យ និងបរិមាណវិស័យ និងការរៀបចំសិក្សាសាលាដោះជាក់លទ្ធផលនិងពិគ្រោះយោបល់ ដើម្បីឈ្មោះយោបល់ពី ស្ថានភាព អ.ខ.ប.ព. នៅកម្ពុជា គម្រោគសមត្ថភាព និងកម្រិតការសេវាសមត្ថភាពដើម្បីយកបហ្វោប្រយោជាក់ស្ថិត នៅកម្ពុជា។ សកម្មភាពទាំងអស់នេះមានការចូលរួមពីគ្មានអង្គភាពកំពើនូវផែលដើម្បីការលើកកម្ពស់ អ.ខ.ប.ព. ចំនួន ៥៧រូប ជាកំណានក្រសួង ស្ថាបនកណ្តាល សង្គមសិរិល អ្នកធ្វើការក្នុងវិស័យអប់រំ ក្រុមហ៊ុន បច្ចេកវិទ្យាជីដើម្បី ក្រមយុទ្ធន ក្រមជនជាតិភាគកិច្ច និងអង្គភាពនៃមានពិភាក្សា។

ការស្នើសុំមតិត្រូវបានរៀបចំឡើងដោយប្រើប្រាស់ក្របខណ្ឌអភិវឌ្ឍន៍កម្មប្រព័ន្ធផ្លូវជាយនិងព័ត៌មានបស់អង្គការយុទ្ធសាស្ត្រ និងក្របខណ្ឌអភិវឌ្ឍន៍កម្មប្រព័ន្ធដីជីថលបេស់សហគមអូរបី (DigComp ២.២) ជាមូលដ្ឋានក្នុងការដោក់ចេញក្រួចប្រឈរសំណុរករំណត់អំពីចង្វាមសមត្ថភាព និងតិវិយាបថដែលប្រជាពលរដ្ឋកម្មជាតូរមាន។ សមត្ថភាពលើបច្ចេកវិទ្យានឹង ដូចជា បញ្ជាសិប្បនិមិត្តការប្រជាពលរដ្ឋកម្មកស្ទើមតិដឹងដើម្បី សំណុរកស្នើសុំមតិបានស្មើឱ្យអ្នកចូលរួមដោក់ពិនិត្យទៅលើភាពចាំបាច់នៃសមត្ថភាព អ.ខ.ប.ព. ក្នុងចន្ទោះពី ១ ដល់ ៥។ លទ្ធផលនៃការស្នើសុំមតិនេះត្រូវបានប្រើសិកសនិងយកមករៀបចំ រួចវិភាគចាសមត្ថភាព អ.ខ.ប.ព. ណានដែលមានមធ្យមភាពត្រឹមដាច់គេ ដើម្បីយកមកចងក្រងក្នុងបញ្ជីចង្វាមសមត្ថភាព អ.ខ.ប.ព.។ ឧទាហរណ៍ នៅក្នុងចង្វាមសមត្ថភាពស្តីពីការប្រើប្រាស់ខបករណីខ្លួននិងសុសវិវ គុអង្គភាក់ព័ន្ធបានផ្តល់ពិនិត្យប្រើប្រាស់លើភាពចាំបាច់នៃខបករណីខ្លួននិងសុសវិវតាមកម្មវិធីរបស់ស្ថាបន់ ដាច់គេខបករណីខ្លួននិងសុសវិវដែលមានប្រជាប្រឈរភាពលើទីផ្សារ និងបានផ្តល់ពិនិត្យប្រើប្រាស់លើភាពចាំបាច់នៃក្រមសិលជម្រួលការប្រើសិកសនិងសុសវិវដែលមានអាជ្ញាបណ្តា ជាការប្រើប្រាស់ដើម្បីការលួចប្រើសុសវិវដើម្បីការបន្ថែម ចំណាយជាមួយ។

ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. គ្របានរៀបចំនិងពិនិត្យឡើងវិញក្នុងសិក្សាសាលាដើរ៉ាក់លទ្ធផលនិងពិភាក្សាឃោះយោបល់ ដើម្បីបញ្ចាក់ឱ្យការអំពេលភ្លាមសមត្ថភាព ដែលចាំបាច់ត្រូវក្នុងក្របខណ្ឌនេះ។ តាមរយៈសិក្សាសាលា ក្នុងពាក់ព័ន្ធទានកំណត់និយមន័យ អ.ខ.ប.ព. ក្នុងបរិបទកម្មជាតិដែលស្របជាមួយនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមខ្លួនឯង រួមទាំងផ្លូវការប្រព័ន្ធអេកូឡូស្តី អ.ខ.ប.ព. នៅកម្ពុជា កំណត់ក្នុងពាក់ព័ន្ធសំខាន់ៗ និងអ្នកជូល់សេវាលើកកម្មស់ អ.ខ.ប.ព. និងកំណត់គោលការណ៍និងគណន៍កម្មាល់ជាន់នៃការបង្កើតក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. នេះដឹងដើរ។


អង្គការយុណៈស្តីកំណត់និយមន័យ អភូរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន (អ.ប.ព.) ចាត់សំណាំ សមត្ថភាពរបស់បុគ្គលក្នុងការអោកសេស, ប្រើប្រាស់, ដ្ឋីសិស, រយកម្លៃ, រៀបចំគ្រប់គ្រង, ថែករំលែក ខ្លួន និងបង្កើតមាតិកាតិជីថលគ្រប់ទម្រង់ ប្រកបដោយការត្រីវិធានា ប្រសិទ្ធភាព និង សិលិមិត្តក្នុងគោលបំណងផ្សេងៗ។ បន្ទះមពីលីនេះ អ.ប.ព. ក៏មាននៅលើជាតាការយល់ដឹងអំពីក្នុងនានីបស់ ប្រព័ន្ធផ្សព្វផ្សាយនិងបញ្ហាតក៏ព័ន្ធនឹងព័ត៌មាន ដើម្បីចូលរួមក្នុងក្របខណ្ឌករណីយកិច្ចប្រជាពលផ្សេប្តកប ដោយការទទួលខុសត្រូវដែរ។ នឹង អភូរកម្មខិជីថល (អ.ខ.) គឺជាសមត្ថភាពក្នុងការប្រើប្រាស់ខែករណី ខិជីថលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ការទទួលខុសត្រូវ និងការពិធីមាន ដើម្បីបង្កើត ថែករំលែក ឈ្មោះយល់ និងរាយកម្លៃមាតិកាតិជីថលក្នុងគោលបំណងផ្សេងៗ អ.ខ. ក៏មាននៅលើជាតាការយល់ដឹងអំពី ដីលីការរបស់ប្រព័ន្ធខិជីថល ដើម្បីដឹងឱ្យកំណើនសេដ្ឋកិច្ចប្រកបដោយហិរញ្ញវត្ថុ និងកាត់បន្ថុយហានិកយ។ ទន្លឹមនឹងនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមខិជីថលកម្ពុជា ២០២១-២០៣៥ បានកំណត់ និយមន័យ អភូរកម្មខិជីថល (អ.ខ.) ថា “ជំនាញដែលដឹងឱ្យសមត្ថភាពខិជីថលនិងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាននិងទូទៅមនាគមន៍ សម្រាប់ការសិក្សា ផ្លូវសុវត្ថិភាព កម្មវិធី ការងារ និងការប្រាស់ប្រើប្រាស់បច្ចេកវិទ្យា និយមន័យដែលកំណត់នៅក្នុងក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. (ផ្លូវកិច្ច) មានសង្គមការជាមួយនឹង និយមន័យបែង អង្គការយុណៈស្តី និងនិយមន័យបែងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ខិជីថលកម្ពុជា បើនេះសង្គមកំណត់លើចំណុចពាក៏ព័ន្ធនឹងកិច្ចការអោនិភាពដែលក្រួយកចិត្តទុកដាក់ជាបន្ទាន់ នៅកម្ពុជាតី ការត្រីវិធានា សុវត្ថិភាព សិលិមិ ហិរញ្ញវត្ថុ និងការទទួលខុសត្រូវ។ ចំណុចទាំងនេះ ត្រូវបានស្នើបន្ទះមដោយក្នុងពាក៏ព័ន្ធ ក្នុងដីលីការប្រើក្រុមយោបល់។

ទោះបីជានិយមន័យ អ.ខ. និង អ.ប.ព. ត្រូវបានពិភាក្សានិងកំណត់ជាប់ដោយខ្សោកពីត្រូវកំណត់ដោយការព្យូទ័រ ការរៀបចំ ក្របខណ្ឌសមត្ថភាពនៃប្រព័ន្ធឌាន់ពីរនេះមិនគូចបាត់ចេញពីត្រូវកំណត់ដោយមូលហេតុ ១ )ការរិត្តិនៃការរៀបចំបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាននិងប្រព័ន្ធខិជីថល ក៏ដូចជាសារៈសំខាន់នៃព័ត៌មាន និងមាតិកាតិជីថលដែលមិនអាចកាត់បាត់បុរាណកចេញពីត្រូវបាន និង ២ )ការសិស្សជាក់ត្រូវនៃកម្រវករ ដីលីការស្រាយបញ្ហា ប្រសិទ្ធភាព សិលិមិ ការទទួលខុសត្រូវ និងការដឹងឱ្យការចូលរួមបែងប្រជាពលផ្សេប្តកបដោយប្រើប្រាស់ប្រព័ន្ធទាំងពីរនេះដែលគ្មានក្នុងការអភូរកម្មសេដ្ឋកិច្ចនិងសង្គមខិជីថល។ អាស៊យហេតុនេះ ការរៀបចំក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. ជាការរៀបចំបច្ចេកវិទ្យាបន្ទាន់ អ.ខ. និង អ.ប.ព. ជាមួយត្រូវដឹងឱ្យ បង្កើតនូវការព្យូទ័របច្ចំប្រើប្រាស់ប្រព័ន្ធឌាន់ពីរនេះដែលគ្មានក្នុងការអភូរកម្មសេដ្ឋកិច្ចនិងសង្គមខិជីថល ដែលការប្រើប្រាស់ក្របខណ្ឌនេះខ្សោយបានប្រសិទ្ធភាពខ្ពស់។ បន្ទះមពីលីនេះនិយមន័យ និងចំណោមសមត្ថភាព ក្នុងពាក៏ព័ន្ធបាននិងការលីករណីនិងគុណភាពម៉ែនក្របខណ្ឌនេះដែរ។

២.៣. តាមតម្លៃបន្ថែមដែលបានចែកចាយឡើង និងបានបញ្ជាក់ថា គ្រប់គ្រងសាធារណរដ្ឋបាន និងបានបញ្ជាក់ថា គ្រប់គ្រងសាធារណរដ្ឋបាន

១. នីតិផ្សេង
  ២. បរិយាបន្ទុ
  ៣. រដ្ឋាភិបាលខិដីចំលសនិងការចូលរួមរបស់ ប្រជាពលរដ្ឋ
  ៤. កិច្ចសហប្រតិបត្តិការខិដីចំលស
  ៥. ការសិក្សាពេញមួយជីវិត
  ៦. កម្មសិទ្ធិបញ្ហា
  ៧. សេវាការនៃការបញ្ជាមគ្គិនិងការទទួលបាន ព័ត៌មាន

១. សន្លិភាពនិងស្ថិភាព
  ២. សមຜម្ធនិងសមភាពយេនជាវ
  ៣. សេវភាពនិងការទទួលខុសត្រូវ
  ៤. ពហុនិយមនិងភាពចម្បែះ
  ៥. ការគោរពនិងការរោគយល់
  ៦. ការយល់អារម្មណី
  ៧. សុចិត្តភាព
  ៨. សក្ឍានិច្ឆ័យ



## ៣. ក្រសួងពេទ្យនគរបាល ន.ខ.ប.ន. នគរបាល

ក្របខណ្ឌសមត្ថភាពអគ្គរកម្មិដិចល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ក្រោបានរៀបចំឡើងដោយផ្តើកលើគោលការណ៍ គុណភាពខ្ពស់ និងវិធីសាស្ត្ររៀបចំដូចរៀបកប់ខាងលើ។ ជាលទ្ធផលនិយមន័យ និងចងក្រោមសមត្ថភាព ក្រោបានកំណត់ដូចខាងក្រោម៖

៣.១. សិយមន្ត្រីនៃក្រសួងពីរដ្ឋាន ប្រព័ន្ធសាស្ត្រជាមុន និងក្រសួងពីរដ្ឋាន ប្រព័ន្ធសាស្ត្រជាមុន

អភិវឌ្ឍន៍កម្មសារ (Media and Information Literacy) គឺជាសំណុំសមត្ថភាពដែលផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋភូមិការណ៍យុទ្ធសាស្ត្រលើអំពីមុខងារនៃប្រព័ន្ធផ្សព្វផ្សាយ និងអាក់សេស, ប្រើប្រាស់, ធ្វើសវិស, រួមទាំងការណ៍យុទ្ធសាស្ត្រលើប្រព័ន្ធផ្សព្វផ្សាយ និងពីប្រកតព័ត៌មាន ដើម្បីប្រកបដោយការគ្រឿងឯកចារណា, ក្រោមសិលិះ, ប្រសិទ្ធភាព និងការទទួលខ្លួនពីក្រុង

ជាមួយ អភិវឌ្ឍន៍កម្មិតិថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ខ.ប.ព.) គឺជាសំណុំសមត្ថភាពអ្នដករបៀប្រាស់ប្រព័ន្ធខ្លឹមិថល និងការអាក់សែស, ប្រើប្រាស់, ផ្តើសនើស, រាយកម្ម, ផ្សេបចា, បង្កើត និងថែករំលែកមាតិកាតំព័ត៌មានលើប្រព័ន្ធចំងទោះអ្នដកកិច្ចការនិងការសែនៅប្រចាំថ្ងៃ និងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានពីប្រកតដោយប្រកបដោយការពិធ្យមាន, ការគ្រឿនីវិធាន, ក្រមសិលជម៉ែ, ប្រសិទ្ធភាព និងការទទួលខសក្រឡា

## ៣.២.ទម្រង់សមត្ថភាព អ.ខ.ប.៣. កម្មវិធាន

ចង្វារមសមត្ថភាព អ.ខ.ប.៣. គ្របានបែងចំការណា ៨ ដែលមានសមត្ថភាពសុបច្ចេន ១១៤ និងមាន ៣ កម្រិត តើកម្រិតមូលដ្ឋាន កម្រិតមធ្យម និងកម្រិតខ្ពស់។ ចង្វារមសមត្ថភាព អ.ខ.ប.៣. គ្របានរៀបចំឡើង ដោយមានមូលដ្ឋានលើការរៀបចំប្រព័ន្ធប្រកបខណ្ឌសមត្ថភាព អ.ខ.ប.៣. ថ្នាក់តាំងនៃ និងសកលលោក និងការប្រជុំពិភាក្សា ការស្ថិតិម៉តិ ការប្រើក្រុយយោបល់ និងសិក្សាសាលាដោះស្រាយតែលទួលនិងផ្តល់យោបល់។ បញ្ជីចង្វារមសមត្ថភាពនេះ អាចនឹងគ្របានកំលម្លោ ដោយផ្តល់ការវិភាគការងាយកំងស្ទើសុំដែល ដោយការកម្ពិតិវិធី បណ្តុះបណ្តាលលើកដីបួន ឬ ការកិចចេននៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយខ្លួន ការលេចឡើងនូវកម្មវិធាននានា និងនិន្ទាការសកល។

## ទម្រង់សមត្ថភាព អ.ខ.ប.៣. ខំណៈ ៩



តារាងទេះ បញ្ជីសំណុំសមតាតអក្សរកម្មខ្លួន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)

៩). អក្សរកម្មព័ត៌មាននិងទិន្នន័យ

អ្នករៀបចំព័ត៌មាននិងទិន្នន័យ គឺជាសមត្ថភាពក្នុងការស្វែងរក, រាយកម្ម, ប្រើប្រាស់, និងចែករំលែកព័ត៌មាន និងទិន្នន័យប្រកបដោយប្រសិទ្ធភាពនៅក្នុងពិភពខីដីថល។ សមត្ថភាពនេះមួយបញ្ចូលដំណាត់ការគិត ត្រីវិនិច្ឆ័យ, ការសិក្សាស្រាវជ្រាវ, ការរាយកម្មប្រកត, ការវិភាគទិន្នន័យ, និងការចែករំលែកព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ។

ក្នុងចំណោមសមត្ថភាពអក្សរកម្មព័ត៌មាននិងទិន្នន័យ មានសមត្ថភាព ដូចខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះបញ្ជាក់ប្រាប់អ្នកពីព័ត៌មានដែលត្រូវការ Articulate information needs</li> <li>ចេះស្វែងរក ស្រាវជ្រាវ និងព្រោះព័ត៌មាននិងមាតិកាតិតាទីដើម្បី Browse, search, and filter information and digital content</li> <li>យល់អីពីរបៀបគួងការទទួលបានព័ត៌មានពីប្រភពដែលសមស្រប, ត្រឹមត្រូវ និងអាចដើរទុកចិត្តបាន Know how to access information from appropriate, accurate, credible information sources</li> <li>ចេះរៀបចំ, រក្សាទុក, និងទាញយកទិន្នន័យពីការផ្តល់ដឹកទិន្នន័យ ដូចជា អនុផ្លូវការណ៍, ការផ្តល់ដឹកទិន្នន័យ, ការផ្តល់ដឹកទិន្នន័យលើក្រោដ និងការផ្តល់ដឹកទិន្នន័យដើម្បីប្រើប្រាស់ Extract, store, and manage data, including data from various sources such as Zotero, Mendeley, Endnote,...) for research purposes</li> </ul>	<ul style="list-style-type: none"> <li>ចេះរៀបចំទិន្នន័យទៅកាមប្រចាំបី ឬ ពាមលំនា (ឧបាទរណី រៀបចាមកាលដែល, ហេតុនិងជល, បញ្ហានិងដំណោះស្រាយ ។ល។)</li> </ul> <p>Organize data according to themes or patterns ( e.g., chronological, cause-effect, problem solution, etc. )</p> <ul style="list-style-type: none"> <li>យល់ច្បាស់អំពីកត្តាជីរួម ឬ ដែលប្រយោជន៍របស់បុគ្គល ឬ ស្ថាបន់ដែលជលិតមាតិក Decipher the motivations or interests of individuals or organizations producing content</li> <li>ចេះរៀបចំឯកសារយោង ដោយប្រើប្រាស់ឧបាទរណីដើម្បី ជីនូយ (ឧបាទរណី Zotero, Mendeley, Endnote,...) ដើម្បីប្រមូល, រៀបចំ និងជាក់កំណត់រៀបចំការងារ</li> </ul>	<ul style="list-style-type: none"> <li>ចេះបង្កែលក្នុងព័ត៌មានប្រចុកប្រចល់ ហើយដឹងអំពីរបៀបដែលព័ត៌មានទាំងនេះបន្ថែមទៀតឡើងមិនចេះចំណែកនៅលើប្រព័ន្ធដូចត្រូវដូរយ</li> </ul> <p>Distinguish the different types of information disorder and how these are perpetuated in media</p> <ul style="list-style-type: none"> <li>ចេះទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ដំឡានគណនេយ្យការពិនិត្យ គម្មាភាគចំពោះ ការប្រើប្រាស់ដែនដើរទិន្នន័យបែស់ខ្លួន ( data footprints )</li> </ul> <p>Demand accountability and transparency from big technology companies about how one's data footprints are used</p> <ul style="list-style-type: none"> <li>ចេះកំណត់ការងារ ព័ត៌មានសាធារណៈ និងព័ត៌មានជាប់កម្មសិទ្ធិ (សិទ្ធិអ្នកនិពន្ធ, ពាណិជ្ជសញ្ញា )</li> </ul>

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<p>Organize, save, and retrieve data from hard drives, cloud storage, and other digital repositories</p> <ul style="list-style-type: none"> <li>• ដឹងអំពីច្បាប់ជាតិពាក់ព័ន្ធនឹងទាញយកព័ត៌មានមកប្រើប្រាស់ពីប្រភពធ្វើងទាំងឡាយ, ការផែនិកព័ត៌មាននិងការង្មោះជាមួយព័ត៌មាន(ឧទាហរណ៍ការទទួលបានព័ត៌មាន, ឯកជនកាត, សិទ្ធិអ្នកនិពន្ធ) ព្រមទាំងស្ថិតិអនុរាជការព័ត៌មាននឹងច្បាប់ចាប់ពីនេះ:</li> <li>• ដឹងអំពីគោលការណ៍មួយចំនួនដូចជា៖ <ul style="list-style-type: none"> <li>◦ ការប្រមូលទិន្នន័យអប្បបរមា</li> <li>◦ ការប្រមូលនិងប្រើប្រាស់ទិន្នន័យគាល់ដោដែលបានកំណត់</li> <li>◦ ការកំណត់រយៈពេល ករ្យាងកទិន្នន័យ</li> <li>◦ សុវត្ថភាពនៃទិន្នន័យ, កម្មការ, និងគោលការណ៍ធ្វើងទៀតនៃកិច្ចការរបាយទិន្នន័យបុគ្គល។</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យព័ត៌មាន <ul style="list-style-type: none"> <li>◦ ការកំណត់រយៈពេល ករ្យាងកទិន្នន័យ</li> <li>◦ សុវត្ថភាពនៃទិន្នន័យ, កម្មការ, និងគោលការណ៍ធ្វើងទៀតនៃកិច្ចការរបាយទិន្នន័យបុគ្គល។</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យព័ត៌មាន <ul style="list-style-type: none"> <li>◦ Data minimization</li> <li>◦ Purpose limitation</li> <li>◦ Storage limitation</li> <li>◦ Accuracy, transparency, and other principles of data protection</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យនិងទិន្នន័យខ្លួនដូចជាអំពីការបញ្ជាផ្ទៃការណ៍ទិន្នន័យទៀត</li> </ul>	<p>Manage references used using digital tools ( e.g., Zotero, Mendeley, Endnote, etc ) to collect, organize, cite sources</p> <ul style="list-style-type: none"> <li>• យល់អំពីគោលការណ៍មួយចំនួនដូចជា៖ <ul style="list-style-type: none"> <li>◦ ការប្រមូលទិន្នន័យអប្បបរមា</li> <li>◦ ការប្រមូលនិងប្រើប្រាស់ទិន្នន័យគាល់ដោដែលបានកំណត់</li> <li>◦ ការកំណត់រយៈពេល ករ្យាងកទិន្នន័យ</li> <li>◦ សុវត្ថភាពនៃទិន្នន័យ, កម្មការ, និងគោលការណ៍ធ្វើងទៀតនៃកិច្ចការរបាយទិន្នន័យបុគ្គល។</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យព័ត៌មាន <ul style="list-style-type: none"> <li>◦ ការកំណត់រយៈពេល ករ្យាងកទិន្នន័យ</li> <li>◦ សុវត្ថភាពនៃទិន្នន័យ, កម្មការ, និងគោលការណ៍ធ្វើងទៀតនៃកិច្ចការរបាយទិន្នន័យបុគ្គល។</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យព័ត៌មាន <ul style="list-style-type: none"> <li>◦ Data minimization</li> <li>◦ Purpose limitation</li> <li>◦ Storage limitation</li> <li>◦ Accuracy, transparency, and other principles of data protection</li> </ul> </li> <li>• ដឹងអំពីគោលការណ៍ទិន្នន័យនិងទិន្នន័យខ្លួនដូចជាអំពីការបញ្ជាផ្ទៃការណ៍ទិន្នន័យទៀត</li> </ul>	<p>Distinguish between public domain information and proprietary information ( copyright, trademarks )</p> <ul style="list-style-type: none"> <li>• ចេះវិភាគទិន្នន័យដោយប្រើប្រាស់កម្មវិធីស្ថិតិនានា ដូចជា SPSS, NVivo, QDA Miner</li> <li>• ចេះប្រើប្រាស់បច្ចេកទេស និងឧបករណ៍ផ្តល់ជាតិព័ត៌មាន</li> </ul> <p>Analyze data using software ( e.g., SPSS, NVivo, QDA Miner, etc. )</p> <ul style="list-style-type: none"> <li>• ចេះប្រើប្រាស់បច្ចេកទេស និងឧបករណ៍ផ្តល់ជាតិព័ត៌មាន</li> </ul> <p>Apply fact-checking tools and techniques</p> <ul style="list-style-type: none"> <li>• ចេះតាមដាននិងវិភាគពីរបៀបដែលទស្សនិកជន ផ្តើមបញ្ជាក់នឹងព័ត៌មានដែលទទួលបាន ព្រមទាំងផលប៉ះពាល់នានា</li> </ul> <p>Monitor and analyze how audiences respond to information received and the effects/impact</p>

## ៤). ប្រតិបត្តិការខេបករណ៍ខ្លួនឯងសុសផ្លូវ

ប្រតិបត្តិការខេបករណ៍ខ្លួនឯងសុសផ្លូវ គឺជាសមត្ថភាពក្នុងការប្រើប្រាស់ខេបករណ៍ខ្លួនឯងសុសផ្លូវ ដើម្បីដឹងលក្ខណៈការនិងត្រួតព្រមទាំងប្រើប្រាស់ខ្លួនឯងសុសផ្លូវ ជាពិស់សចំណោះដឹងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប បច្ចុប្បន្ន។ បញ្ជាសិប្បនិមិត្ត ឬកដែន។

## ក្នុងចំណោមសមត្ថភាពប្រតិបត្តិការខេបករណ៍ខ្លួនឯងសុសផ្លូវ មានសមត្ថភាព ដូចខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះកំណត់មុខងារនិងប្រើប្រាស់ខេបករណ៍ខ្លួនឯងសុសផ្លូវ និងបច្ចេកវិទ្យានានា</li> </ul> <p>Identify and use the functions of hardware tools and technologies</p> <ul style="list-style-type: none"> <li>ដឹងអំពីព័ត៌មាននិងមាតិការខ្លួនឯងសុសផ្លូវនៃខេបករណ៍ខ្លួនឯងសុសផ្លូវ</li> </ul> <p>Know the information and digital content that are necessary to operate software and hardware</p> <ul style="list-style-type: none"> <li>ចេះប្រើប្រាស់កម្មវិធីផ្ទុប្បជ្ជុំ និងផ្ទាល់ការងារ (Zoom, MS Team, Google Meet ។ល។)</li> </ul> <p>Know how to use videoconferencing platforms (Zoom, MS Team, Google Meet, etc.)</p>	<ul style="list-style-type: none"> <li>ចេះដឹងកម្មវិធីកំពុទ្ធដែលដឹងឱ្យតាមកម្មវិធី</li> </ul> <p>Know how to install software</p> <ul style="list-style-type: none"> <li>ចេះពីរបៀបដោះស្រាយបច្ចេកទេសលើប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងសុសផ្លូវ</li> </ul> <p>Know where or how to troubleshoot technical problems in using digital media.</p> <ul style="list-style-type: none"> <li>យល់អំពីមូលដ្ឋាននៃការសរស់ក្នុង</li> </ul> <p>Learn how to do coding</p> <ul style="list-style-type: none"> <li>ស្ថាល់សញ្ញាដែលបង្ហាញថា ខេបករណ៍ខ្លួនឯងសុសផ្លូវនៃបច្ចេកវិទ្យាទំនើប និងចំណោះចាត់វិធានការដាក់មូលដ្ឋានក្នុងការផ្តើមកប់</li> </ul> <p>Know indications that a digital device is infected with a computer virus and know basic troubleshooting interventions</p>	<ul style="list-style-type: none"> <li>ចេះបង្កើតកម្មវិធីផ្ទប់បច្ចេកម្មវិធីទូរសព្ទ</li> </ul> <p>Create mobile/web apps</p> <ul style="list-style-type: none"> <li>ចេះសរស់កម្មវិធីដោយប្រើប្រាស់ខេបករណ៍នានាតីប្រកតកុដចំហា (open-source tools)</li> </ul> <p>Do programming using open-source tools</p> <ul style="list-style-type: none"> <li>ចេះអភិវឌ្ឍបច្ចេកវិទ្យាទំនើប បច្ចុប្បន្ន (បច្ចាសិប្បនិមិត្ត, រូបុក,បច្ចេកវិទ្យាភ្លាង, បច្ចេកវិទ្យាគច្ចាតិមិត្ត (VR),បច្ចេកវិទ្យាគច្ចាតបន្លែម (AR), ឬកដែន, អីនធិណិតនៃវត្ថុ, ទិន្នន័យដំឡើង)</li> </ul> <p>Develop frontier technologies (AI, Robotic, Cloud, VR, AR, Blockchain, IoT, Big Data, ... )</p>

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះប្រើប្រាស់កម្មវិធីឌីជីថលក្នុងការធ្វើប្រតិបត្តិការ (ឧទាហរណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការកំសែវភាពអនុញ្ញាត)</li> </ul> <p>Use digital solutions for transactions (e.g., e-commerce, online booking, etc.)</p>	<ul style="list-style-type: none"> <li>យល់ដឹងអំពីនិងចូលរួមក្នុងឧស្សាហកម្ម ៤.០ ដោយប្រើប្រាស់បច្ចេកវិទ្យាបុន្យក្រោម (បញ្ហាសិប្បនិមិត, រូបូត, បច្ចេកវិទ្យាកែវកាតនិមិត (VR), បច្ចេកវិទ្យាកែវកាតបន្លឹម (AR), ប្លកដៃន, អីនិជ្ជកិតនៃគុណ, ទិន្នន័យដំឡើង)</li> </ul> <p>Understand and participate in Industry 4.0 using frontier technologies (AI, Robotic, Cloud, VR, AR, Blockchain, IoT, Big Data, ... )</p>	

### ៣). អភិវឌ្ឍន៍ផ្សេងៗ

**អភិវឌ្ឍន៍ផ្សេងៗ** គឺជាសមត្ថភាពក្នុងការយល់ដឹងនិងវិភាគសារបស់ប្រព័ន្ធផ្សេងៗ សមត្ថភាពនេះចាំបាច់សម្រាប់ប្រជាពលដ្ឋុក្នុងការទទួលព័ត៌មាននិងការចូលរួមនៅក្នុងសង្គមប្រជាធិបតេយ្យ។ ចំណោះដឹងផ្សេកប្រព័ន្ធផ្សេងៗជាយុទ្ធសាស្ត្រមានការយល់ដឹងអំពីក្នុងទីនៃប្រព័ន្ធផ្សេងៗនៅក្នុងសង្គម, ការរៀបចំនៃការប្រព័ន្ធផ្សេងៗ, និងការដែលបិតនិងការចែកចាយនៃការប្រព័ន្ធផ្សេងៗដើម្បីផ្តល់ព័ត៌មានអត្ថាជិប្បាយដៃម្ដើផ្តើមប្រព័ន្ធបែរិញ្ញា។

## ក្នុងចំណោមសមត្ថភាពអគ្គរកម្មប្រព័ន្ធផ្សព្វផ្សាយ មានសមត្ថភាព ដូចខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>• យល់អំពីតួនាទីដែលមានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយដូចកម្មសំគាល់របស់ពលរដ្ឋ) ដូចជា បង្កើតឱ្យការ, កម្មភាព, និងការពេញលេញដូចជាបន្ទាយការ (ដូចជាបង្កើតឱ្យការ, កម្មភាព, និងការពេញលេញដូចជាបន្ទាយការ)</li> </ul> <p>Understand the important role of media in promoting and preserving democratic discourse (e.g., checks and balances, transparency, platform for people's self-expression)</p> <ul style="list-style-type: none"> <li>• យល់អំពីសិទ្ធិបុគ្គលដែលមានចំណងផ្តើមមុនឡ្តា (ដូចជាសិទ្ធិបារិយាយ, សិទ្ធិខាងដំឡើសនា, សិទ្ធិប្រមុន្តី, សិទ្ធិទុក្ខុលព័ត៌មាន)</li> </ul> <p>Know constitutionally enshrined individual freedoms (e.g., speech, religion, association, information)</p> <ul style="list-style-type: none"> <li>• ចេះបើកចិត្តឱ្យទូលាយ គោរព និងទទួលយកភាពខុសត្រាករ ក្រុមដំឡើងគ្នា (វប្បធម៌, សាសនា, ភេទ, ស្ថានភាពសង្គមសេដ្ឋកិច្ច)</li> </ul> <p>Practice openness; respect and tolerance for differences among diverse groups/sectors (culture, religion, gender, socioeconomic class)</p>	<ul style="list-style-type: none"> <li>• យល់ថាអ្នកសារព័ត៌មានត្រូវទទួលការបណ្តុះបណ្តាលប្រកបដោយវិធីដី: ដើម្បីកើយការណ៍ព័ត៌មាន ដែលមានភាពត្រឹមត្រូវ ដូចសេវាការពិត និងមិនលម្អៃ។ Recognize that journalists are professionally trained to report news that is expectedly accurate, factual, objective, and balanced</li> <li>• យល់ថានឹមសារប្រព័ន្ធផ្សព្វផ្សាយ អាចទទួលដោតទិន្នន័យពីកត្តាដំឡើង ដូចជា នយោបាយ, ពាណិកមួយ, សេដ្ឋកិច្ច, សង្គម។ Understand that media content is influenced by an interplay of political, commercial, and social factors</li> <li>• យល់អំពីសិទ្ធិមនុស្សអនុជាតិជាតិសេស សេវការក្នុងការបារិយាយដូចជានិងទំនាក់ទំនងនៃសិទ្ធិទាំងនេះ: ក្នុងការដំឡើងការចូលរួមរបស់ប្រជាពលរដ្ឋ)</li> </ul> <p>Understand the International Human Rights especially the freedoms of expression and information and how these relate to healthy civic participation</p> <ul style="list-style-type: none"> <li>• យល់អំពីរបៀបស្នើសំខីរប្រព័ន្ធផ្សព្វផ្សាយពន្យល់ពីការបំពន់ពាក់ព័ន្ធនិងការបៀបក្រសួងប៉ែងប្រើប្រាស់និងការបៀបដែង និងផ្តលនិយម</li> </ul>	<ul style="list-style-type: none"> <li>• ចេះការយកមួយមាតិកាត់ព័ត៌មានបានយ៉ាងល្អិតល្អឥឡូវដោយពិនិត្យទៅលើការព្រឹមត្រូវ, ការរស់បែស់មាតិការនោះ (ឧបាទារណ៍វប្បធម៌ និងសាសនា), ការថ្មប្រឌិត, និងគុណភាពបច្ចេកទេស (ឧបាទារណ៍គុណភាពនៃការសរស់, ការកំសម្រេច, ការផលិត) ។ល។ Evaluate critically media content by assessing its accuracy, sensitivity (e.g., culture and religion), creativity, technical quality (e.g., quality of writing, editing, design, production) etc.</li> <li>• ចេះកំណត់ដឹងពីផ្តើតគំនិតបុនិច្ឆ័យរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការដំឡើងទិន្នន័យដែលជាការដោតស្នើសំខីរបានមួយ និងដឹងពីផ្តឹងផ្តាមពេលរបស់វា: Detect media's stereotypes/prejudices in its portrayals of reality to inform actions that will address these stereotypes</li> </ul>

## ក្នុងចំណែកសមត្ថភាពអភិវឌ្ឍន៍ប្រព័ន្ធផ្សេងៗ មានសមត្ថភាព ផ្តល់ខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចែងកំណត់ដឹងថាប្រភពព័ត៌មាន ធម៌របាយដើម្បីទទួលបាន</li> </ul> <p>Identify the trustworthiness and credibility of media sources</p>	<p>Learn how to call out media outlets' violations pertaining to hate speech, intolerance, radicalism, and extremism</p> <ul style="list-style-type: none"> <li>យល់អំពីរបៀបក្នុងការដឹងជាលំសាត់សហគមន៍ ដែលមិនទទួលបានសេវាប្រើប្រាស់នៅក្នុងមានលទ្ធភាពចូលប្រើបាស់ ប្រព័ន្ធផ្សេងៗ</li> <li>យល់អំពីរបៀបអនុវត្តន៍ការព័ត៌មានប្រជាពលរដ្ឋ</li> <li>យល់អំពីរបៀបធ្វើសារព័ត៌មានប្រជាពលរដ្ឋ</li> <li>យល់អំពីរបៀបធ្វើសារព័ត៌មានប្រជាពលរដ្ឋ</li> <li>យល់អំពីរបៀបធ្វើសារព័ត៌មានប្រជាពលរដ្ឋ</li> <li>យល់អំពីរបៀបធ្វើសារព័ត៌មានប្រជាពលរដ្ឋ</li> <li>យល់អំពីរបៀបធ្វើសារព័ត៌មានប្រជាពលរដ្ឋ</li> </ul>	<ul style="list-style-type: none"> <li>ចែងដល់ការព័ត៌មានប្រព័ន្ធអភិវឌ្ឍន៍ដើម្បីបកស្រាយនិងផ្តល់ជូនដើម្បីសង្គមដែលនៃព័ត៌មាន (ពាក់ព័ន្ធនិងសន្តិភាព, បរិយាបន្ទូ, សមភាព, ការសន្លាងអនុវត្ត)</li> </ul> <p>Produce and share counter and alternative media narratives (of peace, inclusion, equality, and intercultural dialogue)</p> <ul style="list-style-type: none"> <li>យល់អំពីដំណឹកការនៃអាល់បេឡូវិកនិងកម្ពិតលប់របស់ការលើប្រកតនិងការដឹងប្រព័ន្ធផ្សេងៗ</li> </ul> <p>Know how algorithm works and its impact on news dissemination and sourcing including echo chambers</p>

## ៤). ការប្រព័ន្ធកំណត់និងកិច្ចសហប្រតិបត្តិការ

ការប្រព័ន្ធកំណត់និងកិច្ចសហប្រតិបត្តិការ គឺជាសមត្ថភាពក្នុងការទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការដោយប្រព័ន្ធគងទ្វាយប្រកបដោយប្រសិទ្ធភាពនិងក្រមសិលិមម៉ែ ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងជីឡូករដ្ឋូល់យោបល់ធ្វើងងុយកដៃក្នុងបរិស្ថានឌីជីថល។

**ក្នុងចំណោម សមត្ថភាពការប្រព័ន្ធដីជីថល និងកិច្ចសហប្រតិបត្តិការមោនសមត្ថភាពដូចខាងក្រោម៖**

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះអាន ឈ្មោះយោល និងឯកការពាណិជ្ជកម្មនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ជាធិសេសបណ្តាលោងឲ្យផ្សាយសង្គម</li> </ul> <p>Read and consent to the terms and conditions of Community Standards in using digital media, especially social media</p> <ul style="list-style-type: none"> <li>អនុវត្តតាមក្រមសិលិមម៉ែនិងសេវាការបញ្ហាប្រព័ន្ធគិច្ចពិភាក្សា</li> </ul> <p>Follow code of ethics and freedom of expression during discussions</p> <ul style="list-style-type: none"> <li>ចេះធ្វើការដោយរួមជាមួយអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលមកពីមួយផ្ទាន់ចម្លេះនិងមានអគ្គសញ្ញាណធ្វើងក្នុង</li> </ul> <p>Work with people/digital media users from diverse backgrounds and identities</p>	<ul style="list-style-type: none"> <li>ចេះភ្លាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលបានរៀបចំឡើង គម្រោង ឬដែលសមស្រប (ឧទាហរណ៍បណ្តាលោងឲ្យផ្សាយសង្គម, កម្មវិធីធ្វើសារ, បច្ចេកវិទ្យាអប់រំនាថោ ។ល្បោ។) ដើម្បីចែករំលែកមាតិកា, ចូលចំណោម និងចែករំលែកតំនិកនិងយោបល់</li> </ul> <p>Interact with other users through appropriate digital media (e.g., social media, messaging apps, education technologies, etc.) to share content, socialize, exchange ideas and opinions.</p> <ul style="list-style-type: none"> <li>ចេះធ្វើការរួមជាមួយប្រព័ន្ធគិច្ចពិភាក្សាលើជីថលរួមដើម្បីបង្កើតមាតិកា (ឧទាហរណ៍ Google Drive, One Drive, Stormboard ។ល្បោ។)</li> </ul> <p>Work with others using collaborative digital tools (e.g., Google Drive, One Drive, Stormboard, etc.) to create content.</p>	<ul style="list-style-type: none"> <li>ចេះសំយោគទស្សន៍រួមចោរពីគិតជីថល ដើម្បីជីឡូ សាមគ្គភាព ការគោរពភាពខ្ពស់ និងប្រយោជន៍សង្គម</li> </ul> <p>Find common grounds among opposing ideas to promote unity, respect for diversity, and social goods</p> <ul style="list-style-type: none"> <li>ចេះបង្កើតកម្មវិធីតាមប្រព័ន្ធគងទ្វាយដើម្បីដោះស្រាយបញ្ហាសង្គម ជាមើទិន្នន័យ ការរំអង្គសច្ចាតិការឲ្យយកដីខ្លះខាត</li> </ul> <p>Launch online advocacies to address social issues, including crowdfunding to help the needy</p> <ul style="list-style-type: none"> <li>ចេះគ្រប់គ្រងការសន្និទានដែលមានលក្ខណៈបំពុលសង្គមលើប្រព័ន្ធគងទ្វាយ រួមទាំងការដោះស្រាយជាមួយការបង្អោះលេងសៀច</li> </ul> <p>Manage toxic conversations online including dealing with trolls</p>

កម្រិតមូលដ្ឋាន	កម្រិតមធ្យោម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ធ្វើការដោយស្មើភាពជាមួយអ្នករួមការដោរក្នុងលំហាតិដីចំណាំ Treat co-workers in shared digital spaces as co-equals</li> <li>គោរពតាមស្ថារកីនការក្សាសិទ្ធិបែបសីសី ( creative commons - cc ) Observe the ethics of creative commons</li> <li>យល់អំពីសិទ្ធិអ្នកបៀប្រាស់បច្ចេកវិទ្យាជីដីចំណាំ ត្រួតយក បងើសដ ូវកែតម្រូវខ្លួន ទៅតាមក្សារការនឹងផលប្រយោជន៍របស់ខ្លួន Recognize that the users/ audience of digital technologies have the power to accept, reject, or adjust content according to their own interests and needs.</li> <li>ចែងកំណត់និងលែងហ្មមអនុញ្ញាតដែលសមស្របតាមអាយុ ( ឧទាហរណ៍ ប្រធានបទ, មូលបទ, ភាសា, រូបភាព ) Identify and play age-appropriate online games ( i.e., topics, themes, language, visuals )</li> </ul>	<ul style="list-style-type: none"> <li>ចែងផ្តល់មតិកំណលមួយប្រកប ដោយភាពវិធាន Practice healthy feedback</li> <li>ចែងចូលរួមក្នុងក្រុមដៃកំពិភាក្សាផាមចំណាច់ចំណាលមិត្តិនិងពាមកម្មវិធីផ្តល់ការបៀប្រាស់ Join chat groups for special interests and mentoring programs</li> <li>ចែងគោរពសិទ្ធិបែបស់អ្នកបៀប្រាស់ដើរដោរក្នុងការក្សា អនាមិកភាពលើប្រព័ន្ធអនុញ្ញាត Respect rights of other online users to be anonymous</li> <li>ចែងបង្ហាញជំនាញទំនួនក្នុងការរលងហ្មមអនុញ្ញាតរួមគ្នា Exhibit social skills in collaborative online games</li> <li>ចែងចូលរួមក្នុងក្រុមពិសេសដើម្បីបង្កើនផលប្រយោជន៍ Join special groups to boost interests ( e.g., advocacy, productivity )</li> <li>ចែងគោរពការសម្ងាត់របស់អ្នកបៀប្រាស់ Respect user confidentiality</li> </ul>	<ul style="list-style-type: none"> <li>ចែងប្រើប្រើដឹងសារស្ថាបន្ទូមសម្រាប់ដំឡើកចិត្ត ឱ្យមានភាពស្មាបាប់ជាក្រុមដើម្បីបង្ហាញការប្រកួតប្រដែង តាមរយៈការបៀប្រាស់ខែករណ៍ជីដីចំណាំ Gamify group dynamics to practice creativity and healthy competition while using digital tools</li> <li>ចែងសម្របខ្ពស់ទៅតាមប្រភេទអ្នកបៀប្រាស់ និងប្រព័ន្ធឌួរពួរដូចជាយិជ្ជការ Adapt to various types of audience and digital media</li> </ul>

## ៥). ការបង្កើតមាតិកាតីជីថល

ការបង្កើតមាតិកាតីជីថល គឺជាសមត្ថភាពក្នុងការបង្កើត និងចែករំលែកមាតិកាតីជីថលប្រកបដោយ ក្រសួងសាធារណៈនិងការទទួលខុសត្រូវ ដូចជាការគោរពកម្មសិទ្ធិបញ្ជា និងការយល់ដឹងអំពីការប្រើប្រាស់អាជ្ញា បណ្តុះប្រើប្រាស់ដៃខែឆ្នាំ។

### ក្នុងចំណោមសមត្ថភាពការបង្កើតមាតិកាតីជីថល មានសមត្ថភាព ដូចខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមង្សរ	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះបញ្ជាក់ប្រកតព័ត៌មាន បុ ីធមសារដើម ដើម្បីផ្តល់ ការគោរពលើកម្មសិទ្ធិបញ្ជា របស់អ្នកនិពន្ធ</li> </ul> <p>Acknowledge sources to respect the original authors, the resources they invested to create the content, and their intellectual property rights</p> <ul style="list-style-type: none"> <li>យល់ដឹងថាមាតិកាតីជីថល មួយចំនួន ( ឧបាទរណី រូបថត ត្រី ) មានជាប់កម្មសិទ្ធិ បញ្ជា និងត្រូវស្នើសំអាជ្ញាបណ្តា មុននឹងអាចយកទៅប្រើប្រាស់</li> </ul> <p>Understand that some digital content ( e.g., photo, music ) have copyrights and licenses before these can be used.</p> <ul style="list-style-type: none"> <li>ចេះគោរពព័ត៌មានដែលជាប់ កម្មសិទ្ធិ ( សិទ្ធិអ្នកនិពន្ធ, ពាណិជ្ជសញ្ញា )</li> </ul> <p>Respect proprietary information ( copyright, trademarks )</p>	<ul style="list-style-type: none"> <li>ចេះបង្កើតមាតិកាតីជីថលប្រចាំដៃខែឆ្នាំ ( ឧបាទរណីរូបថតរីដើម្បីអភិវឌ្ឍ ) ដោយប្រើប្រាស់កម្មវិធី ជីថលដៃខែឆ្នាំ</li> </ul> <p>Create content in different formats ( e.g., photo, video, text ) using different digital media tools and applications</p> <ul style="list-style-type: none"> <li>ចេះវេសម្រោល ប្រជុល់មក យោបល់លើមាតិកាតីដែលបង្កើត ឡើងដោយអ្នកដែលបង្កើត ដើម្បីកំណត់ថាអ្នកបានបង្កើត ឬ បង្កើតមាតិកាតី មួយឡើត</li> </ul> <p>Edit or give comments on content created by other users to improve the content or create a new one</p> <ul style="list-style-type: none"> <li>យល់ដឹងថាមាតិកាតីជីថល ជាបង្ហាញនៃការប្រព័ន្ធផ្សព្វផ្សាយ ជីថល ជាតិសេសបណ្តាល័យ ឯកសារយោសង្គម គឺជាដែនកម្មយ នៃជាន់ដឹងជីថល ដែល ឯកសារប៉ុន្ម័ន់អ្នកបង្កើតមាតិកាតី</li> </ul>	<ul style="list-style-type: none"> <li>ចេះល្យោងយល់ពីមេត្តាបៀវ ជាកន្លែងសម្រាប់បង្កើតមាតិកាតី និងការចូលរួមបែងចែកស្ថិតិកាតិ</li> </ul> <p>Understand metaverse as a space for content creation and audience engagement</p> <ul style="list-style-type: none"> <li>ចេះរំបែងចែកនិងកំណត់ដឹង មាតិកាតីក្នុងកម្មសិទ្ធិបញ្ជា ខ្លួន កម្មប្រចាំដៃខែឆ្នាំដែល ត្រូវបង្កើតឡើងបែបទេនៃជាម្លោះ ប្រជាប់អាជ្ញា ដូចដែលមានចំង ក្នុងមាត្រា ៤(២) នៃ លក្ខណនិក៖ ទីក្រុងរូមនៃគុណភាពខ្លួនកម្ម អន្តរជាតិ</li> </ul> <p>Discern whether social media content promotes international war crimes such as torture and cruel, inhumane, or degrading punishment, aggression, crimes against humanity and war crimes which occur in the context of an armed conflict as specified in Article 8(2) of the Rome Statute of the International Criminal Court</p>

កម្រិតមូលដ្ឋាន	កម្រិតមធ្យោម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះបង់ចំណែកអាជីវកម្មដែលអាចចែករំលែកជាសាធារណៈមាតិកាណាប្រព័ន្ធរក្សាទុកដឹងដែន និងមាតិកាណាអាចចែករំលែកទៅមានអាជ្ញាបាយអាជ្ញាចរាត់ពីនូវ</li> </ul> <p>Distinguish what content can be made public, private, and only shared with authorities</p> <ul style="list-style-type: none"> <li>យល់ដឹងពីការប្រើប្រាស់ដោយស្មើភាពនៃឯកសារខីដីចំណែកដែលមានការក្សាសិទ្ធិអ្នកនិពុទ្ធមួយ</li> </ul> <p>Understand fair use of digital copyrighted materials</p> <ul style="list-style-type: none"> <li>ចេះបង្កើតនិងបង្ការៈមាតិកាណាមបណ្តាល្អូល្អូល្អូយសង្គមដែលមិនមានអគ្គន័យបង្គុកគ្រោះថ្ងៃកំ (ឧទាហរណ៍ ប្រើបាក្សាប្រាប់ការបញ្ជីស្តីស្តីសិស្សដីកិសាសន៍ការស្តីបន្ទាសជនជំគ្រោះអំពើហិង្សា ។ល។)</li> </ul> <p>Create social media posts that do not contain harmful content (e.g., hate speech, sexism, intolerance, racism, discrimination, victim-blaming, violence, etc.)</p>	<p>Understand that all content posted on digital media, especially social media, becomes part of digital footprints traceable to content creators</p>	

កម្រិតមូលដ្ឋាន	កម្រិតមធ្យោម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះរៀងយល់ពីសារភាពរបស់ទស្សនិកជនតាមប្រព័ន្ធគនង្វាយដើម្បីយកជាមួលដ្ឋាននៃការបង្កើតមាតិកា</li> </ul> <p>Understand the background of online audiences as one basis of content creation</p> <ul style="list-style-type: none"> <li>ចេះបង្ហោះមាតិកាដែលគោរពឯកជនភាពអនាមិក និងការសម្ងាត់</li> </ul> <p>Upload content that respects the subjects' rights to privacy, anonymity, confidentiality</p>		

#### ៦). សន្លឹសុខនិនសុវត្ថិភាព

**សន្លឹសុខនិនសុវត្ថិភាព** គឺជាសមត្ថភាពដែលបុគ្គលម្នាក់ទៅអាចចូលរួមយ៉ាងសកម្មភូងការរៀបចំបរិស្ថាន ឱដីចំលប់ប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។ តាមរយៈសមត្ថភាពទាំងនេះ បុគ្គលម្នាក់ទៅអាចចូលរួមប្រព័ន្ធគនង្វាយប្រកបដោយទំនួកចិត្ត អាចការពារខ្លួននិងអ្នកជនទីតែគ្រោះច្បាក់នានា និងចូលរួមចំណោកភូងការបង្កើតនូវបច្ចុប្បន្នទៅសោដសំខិត្តិថ្មី។ ការរៀបចំបរិស្ថាននិងបរិយាបន្ទូសម្រាប់មនុស្សគ្រប់គ្នា។

ក្នុងចំណោមសមត្ថភាពសន្តិសុខនិងសុវត្ថភាព មានសមត្ថភាព ដូចខាងក្រោម៖

ក្រមិតមូលដ្ឋាន	ក្រមិតមធ្យោម	ក្រមិតខ្ពស់
<ul style="list-style-type: none"> <li>ចេះគ្រប់គ្រងគណនីបណ្តាញ ផ្សេងៗរបស់អ្នក ឬមានសុវត្ថភាព និងដឹងពីអន្តែកមនុស្សដែលដ្ឋាន ក្នុងករណីមានការលួចចូល ប្រើប្រាស់គណនី</li> </ul> <p>Know how to manage a secure social media account, including basic interventions in case of hacking</p>	<ul style="list-style-type: none"> <li>ចេះប្រើប្រាស់សមត្ថភាពក្នុង ការណែនាំយោង ដើម្បីកំណត់តិក និងគ្រប់គ្រងអាមេណីក្នុងពិភព ឱ្យបាន ការតំបន់យហានិក ឬ ចំពោះសុខមាលភាពដូរការ និង ផ្លូវជិត (ការប្រើប្រាស់ ប្រព័ន្ធផ្សេងៗរបស់អ្នក ឱ្យបាន ការត្រួតពិនិត្យត្រូវបានក្រោមត្រូវ)</li> </ul> <p>Practice digital emotional intelligence (e.g., reduce the risks to physical and mental wellbeing) through regulated use of digital media</p>	<ul style="list-style-type: none"> <li>ចេះការពារខេត្តក្នុងប្រព័ន្ធ ដើម្បីកំណត់តិក និងសមត្ថភាពលើ អ្នក ឬជំនួយទៀត ពីការប្រើប្រាស់ប្រព័ន្ធ ដែលការពារខេត្ត ការបែកបង្កើត រំលែកមាតិការដោយអចេតនា និង ការយកចំណែក និងការប្រព័ន្ធ អង្គភាព និងការប្រព័ន្ធដែលបានបង្កើតឡើង</li> </ul> <p>Protect devices, digital content, and other online activities against unauthorized access, accidental sharing of content, and illegal electronic surveillance.</p>
<ul style="list-style-type: none"> <li>យល់ដឹងពីហានិក ឬ និងការប្រើប្រាស់ប្រព័ន្ធផ្សេងៗរបស់អ្នក ឱ្យបាន</li> </ul> <p>Understand the risks of using digital media</p>	<ul style="list-style-type: none"> <li>កំណត់ដឹងនិងកំស្អាតបំផុត តាមបណ្តាញ ផ្សេងៗរបស់អ្នក ដែល បង្ហាញព្រមទាំងដែលសុខមាលភាព និងងាយដៃរោង ឬ និងក្នុងពិភព ឱ្យបាន ក្នុងជិត មនុស្សទាំង ដន ពីការ ដែលជាការដំណឹងការពារខេត្ត។</li> </ul> <p>Understand and flag social media content that endangers the social wellbeing of vulnerable sectors (e.g., children, teens, older adults, persons with disabilities, indigenous people, etc.)</p>	<ul style="list-style-type: none"> <li>ចេះគ្រប់គ្រងលើការគ្រប់គ្រង ឯកជនភាពទិន្នន័យ និងសុវត្ថភាព ទិន្នន័យ</li> </ul> <p>Practice self-regulation before sharing any personal information with any digital platform</p>
<ul style="list-style-type: none"> <li>ចេះរាយការណ៍អំពីអ្នកបំពាន ស្ថិតិជាសហគមន៍នៃបណ្តាញ ផ្សេងៗរបស់អ្នក ដើម្បីបង្កើត បរិយាតាសប្រព័ន្ធផ្សេងៗរបស់អ្នក ឱ្យបាន</li> </ul> <p>Report violators of community standards of social media to create a safe and nurturing digital media environment</p>	<ul style="list-style-type: none"> <li>ចេះរាយការណ៍អំពីការរំលែកលើ ឯកជនភាពទិន្នន័យ និងសុវត្ថភាព ទិន្នន័យ</li> </ul> <p>Know how to report breach of data privacy and security</p>	<ul style="list-style-type: none"> <li>ចេះសំអាងសិទ្ធិទាមទារឱ្យលូប ពីមានខ្លួនចេញពីថ្វាល ឱ្យបាន</li> </ul> <p>Invoke right to erasure/ be forgotten</p>
	<ul style="list-style-type: none"> <li>ឈ្មោះយោង និងដឹងពីដែលបាន ពីការបែកបង្កើតបែកបង្កើតការប្រព័ន្ធ និងខ្សោយ</li> </ul> <p>Understand cyber-bullying and how to avoid it</p>	

## ៤). ការដោះស្រាយបញ្ហា

ការដោះស្រាយបញ្ហា គឺជាសមត្ថភាពក្នុងការកំណត់ វិភាគ និងដោះស្រាយបញ្ហាប្រចាំឆ្នាំ និងភាពថ្មីប្រចាំឆ្នាំ។ សមត្ថភាពនេះ គួរបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីហានិភ័យ លើប្រព័ន្ធអនឡាត្រូ ការចូលរួមពីទស្សន៍: ធ្វើដំឡើង ការប្រើប្រាស់បច្ចេកវិទ្យាតាយុទ្ធសាស្ត្រ និងការប្រើប្រាស់ជីវិថីដីជំនួយដើម្បីបង្កើតបិស្បានខិត្តិជំនួយប្រកបដោយបិយាបន្ទិតិនិងសមភាពសម្រាប់ទាំងអស់គ្មាន។

### ក្នុងចំណែកសមត្ថភាពការដោះស្រាយបញ្ហា មានសមត្ថភាព ផ្ទះចំណងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ទទួលស្ថាល់ហានិភ័យដែលអាចកើតមានក្នុងការប្រើប្រាស់ប្រព័ន្ធ ឬឱ្យដូចជាផ្លូវការដែលដឹងពីកន្លែងដែលត្រូវក្រោមស្ថាបនិន្ទី ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ។ Acknowledge possible risks in using digital media and know where to seek help to manage these risks.</li> <li>ចេះចូលរួមក្នុងការដែកដោក ដោយដោលជាសាធារណៈ ទាក់ទងនិងបញ្ហាសង្គម សេដ្ឋកិច្ច របៀបដែលបំបាត់ជាល់ជាល់ សហគមន៍ ជាតិសេសជនងាយ នៃគ្រោះ ដើម្បីដូចជាបញ្ជីកកម្មសំរាប់ការយល់ដឹងអំពីទស្សន៍: ធ្វើដំឡើង ការប្រើប្រាស់បច្ចេកវិទ្យាតាយុទ្ធសាស្ត្រ និងការប្រើប្រាស់ជីវិថីដីជំនួយដើម្បីបង្កើតបិស្បានខិត្តិជំនួយប្រកបដោយបិយាបន្ទិតិនិងសមភាពសម្រាប់ទាំងអស់គ្មាន។</li> </ul>	<ul style="list-style-type: none"> <li>យល់ដឹងពីកម្មភាពសមត្ថភាព ខិត្តិជំនួយប្រកបដោយបិយាបន្ទិតិនិងសមភាព និងស្ថាល់កន្លែងដែលត្រូវក្រោមស្ថាបនិន្ទី។ Acknowledge personal digital competence gaps and know where to seek help for improvement</li> <li>ចេះដើរដីនានាទី ដើរដីសេសអ្នកដែលមានលទ្ធភាពមានកម្រិត Transfer digital skills with other enthusiasts, especially those with limited access to resources</li> </ul>	<ul style="list-style-type: none"> <li>ចេះប្រើប្រាស់កម្មវិធីរួចរាល់ ទិន្នន័យ ( data mining ) ឬឧបករណ៍វិភាគទិន្នន័យ ធ្វើដោត ( ឧបករណ៍ការរើកសារ អាល់ហេរីត ) ជាតាតុ ចូលសម្រាប់ការសម្រេចចិត្ត រួចរាល់កសុតាង ដោយពិចារណាលើលទ្ធភាពក្នុងការទទួលបាននិកសប្តាហានដោយសមភាពនិងសមຜម៌។</li> <li>Use data mining or other analytic tools ( e.g., analytics, algorithms ) as inputs for evidence-based decision-making, considering equal and equitable access to opportunities.</li> <li>ចេះបង្កើតកម្មវិធី/ជីណោះស្រាយ ខិត្តិជំនួយសម្រាប់ប្រយោជន៍ សង្គម Create apps/digital solutions for social good</li> </ul>

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>យល់ដឹងថាបណ្តាញពួកគេរាយសង្គមនិង អុនដីណិតគឺជាកំនៅប្រើប្រាស់រួមទាំង ដូចជាអាជាពក់មាន</li> </ul> <p>Recognize that social media and the Internet are shared spaces where conflicts are inevitable</p> <ul style="list-style-type: none"> <li>ចោរដើរក្នុងបណ្តាញពួកគេរាយសង្គមដែលជាប្រើប្រាស់រាយការដែលមានការចូលរួមនិងលើកទីកច្ចាស់ ការរំភាគតែគណនី ឬ បង្កើនដើម្បីសម្រួលរាយសារ ដែលកំណត់ដោយអាល់ហ៊ូវិក</li> </ul> <p>Gamify social media algorithms by adjusting account settings or expanding the content options beamed by the algorithm</p>		<ul style="list-style-type: none"> <li>យល់ដឹងថាការកំណែរាយដែលផ្តល់សេវាកម្មដែលមានការចូលរួមជាសកល នឹងមានផលប៉ះពាល់រយៈពេលដែលលើសេវាកម្មធ្លាល់ខ្លួន</li> </ul> <p>Develop a social consciousness that threats to universally accepted freedoms will have long-term repercussions on personal freedoms</p>

## ៤).ការសិក្សាគេណ្ឌមួយជីវិត

ការសិក្សាគេណ្ឌមួយជីវិត គឺជាសមត្ថភាពក្នុងការទទួលបានចំណោះដើរ ដែលមាន និងបទពិសោធន៍ជាប្រចាំ  
ពេលវេលាដីជីថល បុគ្គលម្នាក់ ។ តាមរយៈការបន្ទាត់ការសិក្សាគេណ្ឌមួយជីវិត ដើម្បីអភិវឌ្ឍសមត្ថភាព និងវិធាន់  
ផ្តល់ខ្លួន សម្របទៅនឹងការផ្តាស់បូស្ថានភាពនិងការវិភីរបស់បច្ចេកវិទ្យាយ៉ាងតាប់រហ័ស។

### ក្នុងចង្វារមិនមែនសមត្ថភាពការសិក្សាគេណ្ឌមួយជីវិត មានសមត្ថភាព ដូចខាងក្រោម៖

កម្រិតមូលដ្ឋាន	កម្រិតមធ្យម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះប្រើប្រាស់បច្ចេកវិទ្យា ឧបករណ៍ខ្លួន បុកម្ពិត ខ្លួន ដែលសម្រស់បាន ដើម្បី បង្កើនប្រសិទ្ធភាពការងារ</li> </ul> <p>Use appropriate digital technologies/tools and applications to improve work efficiency</p>	<ul style="list-style-type: none"> <li>ចេះរៀបចំកំណើងធ្វើការងារនិង ប្រើប្រាស់លំហាតិខ្លួនប្រុមត្រា ដើម្បីធ្វើបំណែកនៃបិស្បាន ការងារគ្នានៅក្រោមប្រព័ន្ធនិងមាន ការប្រើប្រាស់សម្រាប់ ខ្លួនឯធមី</li> </ul> <p>Manage the physical workspace and shared digital spaces as part of digital-ready and borderless workplaces</p>	<ul style="list-style-type: none"> <li>ចេះប្រើប្រាស់កម្ពុជាអ្នករក ទិន្នន័យ ( data mining ) ដើម្បីទាញយកប្រើយោជន៍ពី ទិន្នន័យដី</li> </ul> <p>Use data mining to make sense of Big Data</p>
<ul style="list-style-type: none"> <li>ចេះចុះឈ្មោះចូលរៀនគ្នាសិក្សា នានាគារប្រព័ន្ធអនឡាត្រូវដោយ ឥតគិតថ្លែ</li> </ul> <p>Complete free online courses</p>	<ul style="list-style-type: none"> <li>ចេះការពារព័ត៌មានជាប់កម្មសិទ្ធិ បែស់អង្គភាព ដើម្បីលើកកម្មស់ ទំនាក់ទំនងប្រកបដោយ ធនាគារការពាយអង្គភាព</li> </ul> <p>Protect the proprietary information of the organization to promote a productive relationship with the organization</p>	<ul style="list-style-type: none"> <li>ចេះពីររៀបរកប្រាក់ក្រោមពី មាតិការដែលខ្លួនបង្កើតមានរយៈ ផ្តាល់ខ្លួនឯធមី</li> </ul> <p>Monetize own content using available digital platforms</p>
<ul style="list-style-type: none"> <li>ចេះគ្រប់គ្រងនិងការពារទិន្នន័យ ដែលជាកម្មសិទ្ធិរបស់អង្គភាព (ឧទាហរណ៍ ផ្នែកបាន សាន្តរកម្មុជកដួន )</li> </ul> <p>Manage and protect data owned by the organization (e.g., government, private corporations, etc.)</p>	<ul style="list-style-type: none"> <li>ចេះចូលរៀននិងធ្វើការងារប្រព័ន្ធប្រើប្រាស់បច្ចេកវិទ្យាយ៉ាងតាប់រហ័ស</li> </ul> <p>Participate in/design online mentoring programs</p>	

កម្រិតមូលដ្ឋាន	កម្រិតមធ្យោម	កម្រិតខ្ពស់
<ul style="list-style-type: none"> <li>ចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឱ្យដឹងលសម្រាប់ការធ្វើទីផ្សារ</li> </ul> <p>Use digital media for social marketing</p>	<ul style="list-style-type: none"> <li>ចេះគ្រប់គ្រងគុណភាពរវាងការងារនិងជីវិតសំនោតាមប្រព័ន្ធ អនុញ្ញាត និងក្រែប្រព័ន្ធអនុញ្ញាត Manage online-offline work-life balance</li> <li>ចេះធ្វើប្រតិបត្តិការដែលមិនបៀប្រាសពេលតីតាមប្រព័ន្ធ ឱ្យដឹងលិខិតានប្រើន ដើម្បីលើកកម្មសំប្តិចិត្តការ កម្មការ និងការថែរក្សាបរិស្ថាន</li> </ul> <p>Practice paperless or more digital transactions to promote efficiency, transparency, and environmental conservation</p>	<ul style="list-style-type: none"> <li>អភិវឌ្ឍន៍នាយកដ្ឋាន ការអធិប្រាយ សាច់រឿងឱ្យមានប្រសិទ្ធការ ដើម្បីធ្វើបទបង្ហាញ និងយុទ្ធនការ ឱ្យដឹងល</li> </ul> <p>Develop skills in effective storytelling for presentations and digital campaigns</p>

៤. ការព្រមីនាស់ប្រចាំខែសមត្ថភាព ន.ខ.ប.៣.

ក្របខណ្ឌសមត្ថភាពនេះបង្ហញ្ញទិន្នន័យព្យមន់សំណុំសមត្ថភាព អ.ខ.ប.ព. នៅកម្ពុជា តាមរយៈការសិក្សា  
អង់គ្គអំពីកម្មវិធានដោយស្ថិស្ថិសុំ ដើម្បីធ្វើឱ្យកម្មវិធាននឹងការរិក្សាយ៉ាងល្អវិញ និងបញ្ចាលនានាដែល  
កើតមានឡើង។ ក្របខណ្ឌនេះអាចត្រូវបានប្រើប្រាស់ជាមួលដ្ឋានក្នុងការរៀបចំគេហទ័រ៖បណ្តាលនានា  
ទាំងក្នុងប្រព័ន្ធអប់រំផ្លូវការ ការបេណ្តុះបណ្តាលមន្ត្រីកដែល និងការបេណ្តុះបណ្តាលតាមផ្ទុកនិងតាមវិស័យ  
និងប្រើប្រាស់ជាបករណីមានប្រយោជន៍ដែងទៅត្រូវបានដៃចំណែកចំណែកចំណែកចំណែកចំណែកចំណែកចំណែកចំណែក

၄.၅. ကျော်ကုန်မ.အ.ဖ.၈. ဇော်ဆုတ္တရာနပါန်းလာမ်းမြို့၏  
ပါလစ်ကဲ့

ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. អាចបើប្រាស់សម្រាប់ការពិនិត្យឡើងវិញនិងការអភិវឌ្ឍកម្មវិធីអប់រំ (ទាំងផ្លូវការនិងក្រោដ្ឋរករ) និងជាមូលដ្ឋានត្រីស្តុងការរៀបចំមុខវិធានីដើម្បី សម្រាប់សិស្សនុសិស្សនិងនិស្សិតនៅត្រួតបែកម្រិតសិក្សា។ ក្របខណ្ឌនេះ ក៏អាចត្រួតបានបើប្រាស់សម្រាប់ការកសាងសមត្ថភាពត្រូវបង្កើន មន្ទីរឯកជាការ និងប្រជាពលរដ្ឋ តាមរយៈមធ្យមណ្ឌលបណ្តុះបណ្តាលនានាបស់រដ្ឋអភិបាល សាលាក្នុងនឹង រដ្ឋបាល វិទ្យាសានអភិបាលកិច្ចិតិដីថលនៃបណ្តិត្យសកាបច្ចេកវិទ្យាធិថលកម្ពុជា បណ្តិត្យសការគោបាល កម្ពុជា ការបណ្តុះបណ្តាលនានាដែលធ្វើឡើងដោយសង្គមសិរីល អង្គការមិនមែនរដ្ឋអភិបាល និងក្រុមហ៊ុន ឯកជននានាដែលមានកម្មវិធារចាំបាច់ក្នុងការបណ្តុះបណ្តាលនិងលើកកម្ពុស់កម្រិតសមត្ថភាព អ.ឌ.ប.ព. បែស់ក្រុមគោលដៅ ឬ បុគ្គលិកបែស់ខ្លួន។

ក្របខណ្ឌសមត្ថភាព អ.ខ.ប.៣. អាចត្រូវបានប្រើប្រាស់ដើម្បីដាក់ចុះឯកសារចូលរួមរបស់សហគមន៍ ដោយផ្តល់នូវការសាសាមញ្ញនិងបង្ហាញនូវសមត្ថភាពទាំងនៅសម្រាប់បុគ្គលនិងស្ថាបន់ ក្នុងការចូលរួមការពិភាក្សាលើសកម្មភាពដែលទាក់ទងនឹង អ.ខ.ប.៤ សកម្មភាពនេះអាចធ្វើយកសាងស្តារីសហគមន៍គោលបំណងរួមគ្នាដើរី អ.ខ.ប.៥. និងលើកទីកច្ចូបុគ្គលម្នាក់ទាំងឱ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្មស់ និងជីវិ៍ អ.ខ.ប.៦. នៅក្នុងសហគមន៍មូលដ្ឋាន។

៤.២. ការទាយតម្លៃភូមិដី ឬ ភូមិដីសិក្សាដែលនាមត្រួតពាក់ព័ន្ធនឹង<sup>៩</sup>  
អ.ខ. និងប.រ.

ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. គីជាទបករណ្ឌមម្លួយ ដែលអាចប្រើប្រាស់សម្រាប់រាយកំឡើងនិងពិនិត្យ ឡើងវិញនូវគំនិតធ្វើបានដើម្បីនាំនា និងកម្មវិធីអភិវឌ្ឍសមត្ថភាពខិត្តចំលមានស្រាប់នាទេលបច្ចុប្បន្ន បុរាណកំឡើង ដែលកំណត់តាមការប្រើបានអនុវត្តនោះទុកចំនួនក្រសួង ស្ថាប័នរាជធានីភ្នំពេញ ដើម្បីចាប់យកការលាងវត្ថុភាព ខត្តមានវត្ថុនៃ កំណត់ចំណុចក្រុកលម្អិត និងព្រឹកវិសាលភាពនៃកម្មវិធីដែលមានស្រាប់។

នៅក្នុងរបាយការទូលំទូលាយជាងនេះ ក្របខណ្ឌសមត្ថភាពអាចត្រួរបៀវ្រាស់ជាមុលផ្តានសម្រាប់បង្កើត  
ឧបករណ៍កិច្ចកម្ម ដើម្បីកស់ដៃនៅ បុគ្គតិនិកសមត្ថភាព អ.ខ.ប.ព. របស់ប្រជាពលរដ្ឋ អ្នកអប់រំ មន្ទីរ  
រដ្ឋបាល បុគ្គមន្ត្រី ក្រសួងកិច្ចកម្មសមត្ថភាព អ.ខ.ប.ព. នៃក្រសួងកិច្ចកម្មសមត្ថភាព អ.ខ.ប.ព. និង  
បញ្ជីជល់ការបង្កើតគ្រប់គ្រង ដើម្បីកស់ដៃនៅខ្លួនភាពនៃកម្មវិធីលើកកម្មសំសមត្ថភាព អ.ខ.ប.ព. គឺជាយេ  
តែលជាក់លាក់ធម្មយ បុរាណិភ័យ ប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល អ.ខ.ប.ព. ជាក់លាក់ បុ  
អ.ខ.ប.ព. ដែលទាក់ទងនឹងកិច្ចអនុកម្មនៃ បុគ្គតិនិកដូចជាមន្ត្រី

## ៤.៣. ការអនុវត្តន៍យោបាយ នូវ យុទ្ធសាស្ត្រ

ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. អាចត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយសម្រាប់ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ បុ ដែលការសកម្មភាពធ្វើការលើព័ត៌មានគ្រប់ដ្ឋាខេន្លះកំណត់ និងច្បាក់ក្រោមជាតិ ដោយ ផ្តល់នូវការយោលដឹងច្បាស់លាស់អំពីសមត្ថភាពនានាដែលបុគ្គលម្នាក់និងស្ថាបននឹងយុទ្ធសាស្ត្រ ឬគុណភាពរបស់វា តាមរយៈសំណុំសមត្ថភាព បុ លទ្ធផលនៃការរៀបចំក្រុមហ៊ុនប្រើប្រាស់សមត្ថភាពនៃក្របខណ្ឌ រួមម្សើ សុខុំតែមានគុណភាពម៉ែបម្រើដល់ការជាក់ចេញនូវគោលនយោបាយ និងសកម្មភាពប្រកបដោយ ប្រសិទ្ធភាព ដូចជា៖

- ជលិកជនកសារលើកកម្មសំគាល់ការយោលដឹង បុ ព័ត៌មាន-ការអប់រំ-ទំនាក់ទំនង (IEC) ទៅកាមប្រភេទ សមត្ថភាពនៃ អ.ខ.ប.ព.
- បង្កើតសូចនាករសមិទ្ធកម្មដែលអាចរាស់នឹងបាន ដោយធ្វើការលើចេងក្រោមសមត្ថភាពនៃ អ.ខ.ប.ព. ដែលត្រូវការ
- ធ្វើបច្ចុប្បន្នភាពនិងព្រើងការរៀបចំដែនទីអភិវឌ្ឍកម្មមូលដ្ឋាន និងមុខងារជាប្រចាំឆ្នាំនៅច្បាក់ជាតិ និង ច្បាក់ក្រោមជាតិ ( ដោយបញ្ចូលសូចនាករដែលទាក់ទងនឹង អ.ខ.ប.ព. )
- រៀបចំដែនការស្រាវជ្រាវ អ.ខ.ប.ព. និងកំណត់បញ្ជាដែលត្រូវដោះស្រាយ។

## ៥. សេចក្តីផលនិងថាមរយៈ

អភិវឌ្ឍកម្មដឹងចំល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ខ.ប.ព.) ដើរើកទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដឹងចំលប្រកបដោយបរិយាបន្ទុ។ ប្រជាពលរដ្ឋដែលមានសមត្ថភាព អ.ខ.ប.ព. និងភ្លាយជាអ្នកចូលរួមយ៉ាងសកម្មជាមួយការងារជាតិ និងស្ថាបនសម្របសម្រួលដៃរីក តាមរយៈសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាជីដឹងចំលប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព និងប្រសិទ្ធភាព ដែលទាំងអស់នេះជាមូលដ្ឋាននិងជាកត្តាចិត្តឲ្យបន្ថែមនូវគោលការណ៍និតិវិធី បរិយាបន្ទុ រដ្ឋាកិតាលីដឹងចំល កិច្ចសហប្រតិបត្តិការឱ្យដឹងចំល ការសិក្សាពេញមួយដឹក កម្មសិទ្ធិបញ្ហា និងសេវាការនៃការបញ្ចប់មក និងការទទួលបានព័ត៌មាន។ លើសពីនេះទៀត អ.ខ.ប.ព. ក្នុងនូវស្ថាដែនិងគុណភាពម៉ែនសន្និភាពនិងស្និភាព សមភាពយេនខ្ញេះ សេវាការបញ្ចប់មក និងការទទួលខុសត្រូវ ពហុនិយមនិងការចម្លេះ ការគោរពនិងយោតយល់ត្រា ការយោលអារម្មណ៍ សុចិត្តភាព និងសុកវិនិច្ឆ័យ។ គោលការណ៍និងគុណភាពម៉ែនទាំងនេះគឺជាមីនិជាតិ ដែលពលរដ្ឋកម្មជាក្រុមប្រកាន់ខ្ញេះ ក្នុងដឹងចំលប្រកបយុទ្ធនឹងជាបាន “ពលរដ្ឋកិច្ច”។ ក្របខណ្ឌសមត្ថភាព អ.ខ.ប.ព. គឺជាប្រកាសការណ៍ចំណាត់ក្នុងដឹងចំលប្រកបយុទ្ធទិន្នន័យ និងប្រសិទ្ធភាព និងបរិយាបន្ទុ ស្របតាមទិសដៅបែស់ការងារជាតិបានកម្មជានិងស្ថាដែនិងសេវាការ។

## ឧបសម្ព័ន្ធ សេដ្ឋកិច្ចកម្ម

ល.រ	ភាសាអង់គ្លេស	ភាសាខ្មែរ	និយមនំ
៩	5G	បច្ចេកវិទ្យា ទូសពួមលក ដំនានទី៥	បច្ចេកវិទ្យាទូសពួមលកដំនានទី៥ ដោយរួមបញ្ចូលទាំងស្តែងជា វិធីសាស្ត្រ និតិវិធី និយោគកម្ម សុសវ៉ា សម្រាប់បរិភ៍ាណ និង បណ្តាញ ទូសពួមលក ដែលត្រូវបាននឹងប្រព័ន្ធអីនិជិត ហើយអាជ្ញាប់លេវប្រឈមក្នុងការបញ្ចូនទិន្នន័យរហូតដល់ ១០ ជាលុបិក ក្នុង ១ វិកាទី (Gb/s)។
១០	Algorithm	អាល់បេឡិត	ក្បានដោះស្រាយបញ្ហាដោយប្រើប្រាស់បណ្តាប កម្មវិធីនិងប្រគល់ការណ៍នាពាន។
១១	Alternative Media	ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ	ប្រព័ន្ធផ្សព្វផ្សាយដែលមានប្រភពទៅក្នុង ឯករាជ្យ ដោយមិនទទួលកទ្ទិតលាបទីផ្សារកិច្ចល ស្ថាបន់ ប្រើប្រាស់បណ្តាបនាមួយ និងជាប្រព័ន្ធផ្សព្វផ្សាយដៃដីប្រព័ន្ធផ្សព្វផ្សាយជីវិ។
១២	Artificial Intelligence (AI)	បច្ចា សិប្បនិមិត្ត	វិធីសាស្ត្រ កម្មវិធី ប្រើប្រាស់ជាបិតជិតជាមីនសុវត្ថិភាព និងសុសវ៉ា ដែលមានលក្ខណៈឆ្លាត់ដូចមនុស្ស ជូចជាសមត្ថភាពក្នុងការប្រើប្រាស់ការសម្រេចបាត់ ការសិក្សា ការវិភាគ ការសម្រេចចិត្ត និងការដោះស្រាយបញ្ហាដាតា។
១៣	Augmented Reality (AR)	បច្ចេកវិទ្យា គម្រោងបន្ថែម ប្រើប្រាស់	ការរួមបញ្ចូលពេកមានខ្លួនដូចជាបន្ថែម តាមរយៈការប្រើប្រាស់ឧបករណ៍និងកម្មវិធីដីជិតល ដើម្បីជាចំនួយឱ្យអ្នកប្រើប្រាស់ទទួលបានអារម្មណីតិចគម្រោង (ការរៀបចំ) ជូចនៅក្នុងបរិស្ថានពិតជាកំស្នើ។
១៤	Big Data	ទិន្នន័យជា	សំណុំទិន្នន័យដែលមានបរិមាណប្រើប្រាស់សម្រួលតាមរយៈការប្រើប្រាស់ សណ្ឋាន ប្រើប្រាស់ប្រព័ន្ធប្រចាំថ្ងៃ តែបានទៅក្នុងបណ្តាបនាមួយ និងបច្ចេកទិន្នន័យជាមួយ សម្រាប់ប្រព័ន្ធប្រចាំថ្ងៃ និងប្រព័ន្ធប្រចាំសប្តាហ៍ និងប្រព័ន្ធប្រចាំឆ្នាំ និងប្រព័ន្ធប្រចាំឆ្នាំ។
១៥	Blockchain Technology	បច្ចេកវិទ្យា ប្លកដែន	បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធឌូកទិន្នន័យជាខ្សែប្រកភ័ណ្ឌទាំងអស់ ត្រូវបានទទួលកទ្ទិតលាបទីផ្សារ ដែលមិនប្រើបានកំណែប្រើបាន ហើយទិន្នន័យទាំងនេះនឹងត្រូវបានប្រើបានជាបញ្ហាម៉ាសុនេះ ដែលប្រើបានក្នុងហេដ្ឋារចនាសម្ព័ន្ធឌូកទិន្នន័យនេះក្នុងទម្រង់ បែបវិមាន។
១៦	Cloud Technology	បច្ចេកវិទ្យាភាស់ ប្រព័ន្ធបច្ចេក	បច្ចេកវិទ្យាភាស់ប្រព័ន្ធបច្ចេកទិន្នន័យជាខ្សែប្រកភ័ណ្ឌទាំងអស់ ដែលបានបន្ថាញ ដែលបានជូកទិន្នន័យ ដែលបានសុសវ៉ា និងបានអភិវឌ្ឍន៍សុសវ៉ា តាមប្រព័ន្ធអីនិជិត ប្រកបដោយប្រសិទ្ធភាពប្របាននៅក្នុងការប្រើបានទាំងនេះដោយផ្តល់។

៩	Community Standards	ស្ថាដែន សហគមន៍	ស្ថាដែន បុគ្គលការណ៍ណែនាំដែលគូសបញ្ជាក់អំពីប្រភេទ ខ្លួនសារអនុវត្តកម្ម និងអាកប្បេរិយាភ័ណ៌ដែលអាចទទួលយកបាននិង មិនអាចទទួលយកបានឡើងដូចមែននឹងសហគមន៍នេះឡាយ ជាពិស់ស នៅលើបណ្តាញផ្សេងៗផ្សាយសង្គម ដើម្បីធានាទាននូវសុវត្ថិភាព ការគោរព និងការឃើញបញ្ហាមតិយោបល់របស់អ្នកដើរទៅ។
៩០	Competency	សមត្ថភាព	សមត្ថភាពរបស់បុគ្គលក្នុងការប្រមូលដី និងប្រើប្រាស់ផន្ធនាន ខាងក្រុងខ្លួនដូចជា ចំណោះដឹង ជំនាញ និងអាកប្បេរិយាយ ប្រមាណទាំង ផន្ធនានខាងក្រោមដូចជាមិត្តភកិ បណ្តាល់យ៉ា ឬបករណ៍ និងស្ថាបនីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាដាក់លាក់មួយ ប្រកបដោយប្រសិទ្ធភាពក្នុងសាន្តភាពជីវិតជាក់ស្អែក។
៩១	Cybersecurity	សន្លឹកសុខ សាយហ៌	ការអនុវត្តនៃការទេប់ស្ថាត់ ការធ្វើយកបុគ្គលក្នុងការប្រព័ន្ធ បច្ចេកវិទ្យាតែតែមាន រួមទាំង ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ ប្រព័ន្ធ ប្រពិបត្តិការ និងកម្មវិធី ពីការធ្វើការចូលនិងការកែរបារោងប្រហែរ ត្រប់ប្រការ ជាពិស់សាមប្រព័ន្ធអុនីដណិត។
៩២	Data	ទិន្នន័យ	សញ្ញាណ បុគ្គលក្នុងទម្រង់ជាអភិបទ រូបភាព សំឡែង បុគ្គលក្នុង ផែនក្រុងបានរៀបចំក្នុងទម្រង់សម្របសម្រាប់ប្រើប្រាស់ក្នុង មូលទិន្នន័យ បុគ្គលក្នុងទិន្នន័យ ប្រព័ន្ធគេឡិចត្រូនិក។
៩៣	Data Mining	ការរួរក ទិន្នន័យ	ជំណើរការនៃវិភាគទិន្នន័យដែលមានទំហំដឹងនិងព្យាករណ៍ ព័ត៌មានដោយប្រើវិធីសារស្រួលនិងបករណ៍ខ្លួនឯងដឹងក្នុង មូលទិន្នន័យ ប្រព័ន្ធគេឡិចត្រូនិក។
៩៤	Database	មូលដ្ឋាន ទិន្នន័យ	បណ្តុំទិន្នន័យដែលមានទំនាក់ទំនងគ្នាប់ដើម្បីក្នុងក្រុង គោលបំណងដាយស្រួលត្រប់ត្រង និងស្រួលក្នុងក្រុងក្រោម។
៩៥	Digital Citizen	ពលដ្ឋានខ្លួនឯង	ប្រជាពលដ្ឋានដែលបានប្រើប្រាស់បច្ចេកវិទ្យា ឱ្យដឹងក្នុងកិច្ចការ និងការសែនសោះប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិង ការទទួលខុសត្រូវ។
៩៦	Digital Content	មាតិកាមិជីថល	មាតិកាលែងព័ត៌មានក្នុងទម្រង់ខ្លួនឯង ដែលអាចមែន អាន ស្អាប់ បុគ្គលក្នុងទម្រង់ជាអភិបទ រូបភាព សំឡែង បុគ្គលក្នុងទិន្នន័យ។
៩៧	Digital Cooperation	កិច្ចសហប្រពិបត្តិ កាមិជីថល	សំដើលើកិច្ចខិតខ្សោយប្រើប្រាស់បច្ចេកវិទ្យាផែនក្រុងចំណោមភាគីពាក់ព័ន្ធ ដូចជារដ្ឋាភិបាល វិស់យោងកនុន សង្គមសិរិល និងសហគមន៍ បច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាព ការប្រើប្រាស់បច្ចេកវិទ្យា ខ្លួន រួមមាន៖ ការសេរម្រចនានូវការក្រោប់ជាសកល ការលើកកម្ពស់ទំនិញសាធារណៈខ្លួន បរិយាបន្ទូខ្លួន និងការការពារសិទ្ធិមនុស្សក្នុងយុគសម័យខ្លួន។
៩៨	Digital Footprint	ជានដឹង ខ្លួនឯង	ស្ថាបនីមានទិន្នន័យដែលកើតឡើងពីការប្រើប្រាស់អ្នកដើរទៅ របស់រួមទៀតបុគ្គលិករបស់រួមទៀត ការប្រើប្រាស់ឱ្យសាយ អ្នកដើរទៅ បុគ្គលក្នុងទិន្នន័យ ដើម្បីការធ្វើការក្រោប់ជាសកល និងការការពារសិទ្ធិមនុស្សក្នុងយុគសម័យខ្លួន។

១៩	Digital Government	ផ្នោតិបាល ខិដីចល	ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងផ្នោតិបាលនិងសេវាសាធារណៈ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាផីជីថល ដូចជា កំពុទ្ធដៃខែឆ្នាំ ឬករណីឆ្នាំ និងប្រព័ន្ធអុនិជីណិត សំដើរឲ្យសម្រួលដល់ការគ្រប់គ្រងកិច្ចការផ្នោតិបាលបែស់ដែរការសម្រេចចិត្ត និងការផ្តល់សេវាឌូន ប្រជាពលរដ្ឋ ិស៊ីយ ឯកជន និងស្ថាបន់ ពាក់ព័ន្ធភាសាប្រកបដោយប្រសិទ្ធភាព គម្រោគ គណនេយ្យភាព និងបរិយាបន្ទុកម្ម។
២០	Digital Identity	អគ្គសញ្ញាណ ខិដីចល	ព័ត៌មានកុងទម្រង់ខិដីចលសម្រាប់កំណត់ អគ្គសញ្ញាណរបស់បុគ្គល ឬ ត្រូវ តាមរយៈការធ្វើស្តីយប្រតិកម្មភាព (ការរើយតម្លៃ និងការធ្វើដាក់) ដោយប្រព័ន្ធកំពុទ្ធដោយប្រតិបត្តិការណ៍។
២១	Digital Literacy	អក្សរកម្ម ខិដីចល	ជាការចេះប្រើប្រាស់ខេត្តការណីខិដីចលប្រកបដោយភាពវិធីមាន, ការទទួលខុសត្រូវ, ប្រសិទ្ធភាព, និងសុវត្ថិភាព ដើម្បីកំណត់, លេម្យងយល់, រាយកម្មតម្លៃ, ហង្សីត, និងចំណែករំលែកមាតិការខិដីចល ព្រមទាំងការសិក្សាយឲ្យងយល់ពីរបៀបដែលប្រព័ន្ធផីជីថល ដំណើរការក្នុងការលើកកម្មសំរាងឱ្យមបែស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ទុ។
២២	Digital Space	លំហាតិខិដីចល	គម្រោគអនឡាត្រូវបុគ្គលនិមិត្ត ដែលគ្រប់បានបង្កើតចេញពីបច្ចេកវិទ្យាផីជីថល។
២៣	Digital Transformation	បង្កើតកម្ម ខិដីចល	ដំណើរការនៃការផ្តល់បញ្ជីអភិបាលកិច្ច ឬកិច្ច និងដំណើរការការងារ តាមរយៈខិដីចលនិយកម្មដើម្បីលើកកម្មសំរាងឱ្យមបែស់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងស្ថាបន់ សេដ្ឋកិច្ច និងសង្គម។
២៤	Digitalization	ខិដីចលនិយកម្ម ឬ ខិដីចល រូបនិយកម្ម	ដំណើរការនៃការកែសម្រួលអភិបាលកិច្ច ឬកិច្ច បុងប្រជីថល ដំណើរការការងារ និងប្រសិទ្ធផល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ខិដីចលនិងទិន្នន័យកុងទម្រង់ខិដីចល។
២៥	Discernment	សុកវិធីថ្វីយ	ជាការប្រើប្រាស់បញ្ហាសញ្ញាណ បទពិសោធន៍ា និងពួកឱ្យដាក់ខ្លួន ដើម្បីធ្វើការសម្រេចចិត្តនិងការវិធីថ្វីយឱ្យបានត្រឹមត្រូវ។
២៦	Disinformation	ព័ត៌មាន មិនពិត	ព័ត៌មានមិនពិត ឬ មិនស្មោះក្នុងដែលកែតិចចេញពីការបៀនប៉ែងដោយចេតនា (មានការរៀបចំទុក) ដើម្បីបំកាន់ ឬបោកប្រាស់មនុស្ស។ ព័ត៌មានមិនពិតជាត្រីកញ្ញាប់មានការរៀបចំ មានផនធានគ្រប់គ្រាន់ មានបច្ចេកវិទ្យាស្តីយប្រតិបត្តិ ដើម្បីធ្វើយកដ្ឋី។

២៧	DMIL Ecosystem	ប្រព័ន្ធអភកម្មសីវិទិនីអភកម្ម ឱដីចំលែក ប្រព័ន្ធ ផ្សេងៗជាយ និង ព័ត៌មាន	ប្រព័ន្ធអភកម្ម ដែលមានសមាសភាពដូចជា អភកម្មប្រព័ន្ធផ្សេងៗជាយ អភកម្មព័ត៌មាន អភកម្មសារព័ត៌មាន អភកម្មបច្ចេកវិទ្យាប័ត្តិមាននិងទូគេមនាគមន៍ អភកម្មឱដីចំលែក អភកម្មភាពយន្ត/ហេងក្រុង អភកម្មដែកជ្រើរ និងអភកម្មបណ្តាលប័យក្នុងចំណោមអភកម្មដែឡៀត ដោយការឃុំបញ្ចូលត្រាន់ធាតុទាំងនេះបង្ហាញពីសំណុំសមត្ថភាព ដែលចាំបាច់សម្រាប់ដីវិត និងការងារនាទេលបច្ចុប្បន្ន។
២៨	DMIL Service Providers	អ្នកផ្តល់សេវា លើកកម្មស៊ិវិទ្យាប័ត្តិមាន ប្រព័ន្ធ ផ្សេងៗជាយ និង ព័ត៌មាន	ទីត្បាក់ងារ ឬ អង្គការដែលចូលរួមក្នុងការងារ អ.ខ.ប.ព. ឲ្យមានការកសាងសមត្ថភាព (ការអប់រំនិងការបណ្តុះបណ្តាល) ការអភិវឌ្ឍសម្រាប់បង្កែវ ការស្រាវជ្រាវ និងការគេសិរិយាតិ។ ទីត្បាក់ងារ ឬ អង្គការទាំងនេះអាចជាជាតិបាល អង្គការមិនមែនជាជាតិបាល ស្ថាបនីសិរិយា ឬ ទីត្បាក់ងារសារព័ត៌មាន។
២៩	DMIL Stakeholders	ភាគីពាក់ព័ន្ធនៃ អភកម្មឱដីចំលែក ប្រព័ន្ធ ផ្សេងៗជាយ និង ព័ត៌មាន	បុគ្គល ក្រុម ឬ វិស័យដៃរៀងដែលពាក់ព័ន្ធនឹងការកសាងសមត្ថភាពដោយ អ.ខ.ប.ព. ដើម្បីឱ្យពួកគេអាចអនុវត្តសមត្ថភាព អ.ខ.ប.ព. ដែលត្រូវការក្នុងការបំពេញភាពពួកគេដោយបុគ្គលគ្រឿសរ សហគមន៍ និងសង្គម។
៣០	Empathy	ការយល់ អារម្មណ៍	ជាសមត្ថភាពមួយដែលអាចឱ្យយើងយល់ពីអារម្មណ៍អ្នកដៃទេ ចេះយល់ចិត្ត និងសម្របខ្លួនបានល្អ។
៣១	Freedom and Responsibility	សេវាការ និងការទទួលខុសត្រូវ	សំដើរឈើសេវាការក្នុងការធ្វើសវិសការអនុវត្តសមត្ថភាព ធម្មយ ឲ្យទាំងសិទ្ធិក្នុងការទទួលបានព័ត៌មាននិងការបញ្ជាប់ ដោយមានការទទួលខុសត្រូវទាំងដោយក្នុង សិលជម័និងដោយគុណភាព។
៣២	Freedom of Expression and Freedom of Information	សេវាការនៃការបញ្ជាប់ និងការទទួលបានព័ត៌មាន	ជាសិទ្ធិក្នុងការស្វែងរកទទួល និងចែកចាយព័ត៌មាន ឬ គំនិតគ្រប់បែបយ៉ាង តាមរយៈជាតិបាល ការសរស់ ឬ បានពុម្ពក្នុងទម្រង់សិល្បៈ ឬ តាមរយៈប្រព័ន្ធផ្សេងៗជាយឺ។
៣៣	Gender Equality	សមភាព យេនខ័រ	សំដើរឈើសេវាការនៃការបង្ហាញ ដែលប្រកាន់លើកកែទៅ ធម្មយនៅក្នុងការបំបងចែកចាយនានាដែលប្រយោជន៍ ឬ នៅក្នុងការទទួលបានសេវានានា។ សមភាពយេនខ័រអាចរកសំដើរឈើសេវាការនៃការបង្ហាញ ដោយការពិនិត្យមិនមែនការបង្ហាញការបង្ហាញ ឬ ការបង្ហាញនានាដែលប្រយោជន៍ និងការបង្ហាញសេវាការនៃការបង្ហាញ និងការបង្ហាញសេវាការនៃការបង្ហាញ។ សំដើរឈើសេវាការនៃការបង្ហាញ និងការបង្ហាញសេវាការនៃការបង្ហាញ និងការបង្ហាញសេវាការនៃការបង្ហាញ និងការបង្ហាញសេវាការនៃការបង្ហាញ។

៣៥	Gender Equity	សមຜមិយនខ្លះ	ជាដំណើរការនៃការប្រព័ន្ធផោយគុណធម៌ទៅលើស្តីនិងបុសសំដែលផ្លោះទៅសមភាពយេនខំតាមរយៈគោលយោបាយច្បាប់ និងវិធានការនានា ដើម្បីកែសម្រួលនូវការពលម៉ោងដែលមាននៅក្នុងសង្គមចំពោះស្តី និងបុស។ ក្នុងនោះ សំដែលលើវិធានការ បុសកម្មភាពពីសេសជាក់លាក់ក្នុងការបង្កិតការអនុវត្តការដំឡើង ដើម្បីយានទៅកែវការស្វ័គ្រារេងបុសនិងស្តីនៅក្នុងការងារសង្គម និងនៅក្នុងត្រួសរាយ (សមភាពយេនខ្លះ)។
៣៥	Hate Speech	សំដីស្អួលប់ខ្សោះ	ប្រភេទនៃទំនាក់ទំនងដែលមានការនិយាយ ការសរស់សោរ ប្រាកប្បួនគិរិយា ដែលការយប្រហារ ឬ ប្រើកាសប្រមាច ឬ ឯិសអើងទៅលើបុគ្គល ឬ ក្រុមដែលមានការដោយផ្ទុកលើសាសនា ជាកិសាសន៍ សញ្ញាតិ ពណ៌សម្បរ ពុជសាសន៍ យេនខ្លះ ឬ កត្តាអភិសញ្ញាណដើរដោយទៀត។
៣៦	Inclusion	បរិយាបន្ទុ	ជាការរួមបញ្ចប់ក្រុមមនុស្ស ដោយមិនប្រកាន់ពីកែទៅអាយុ ពណ៌សម្បរ កម្រិតសិក្សា មុខរបរ សាសនា កាយសម្បទា និងសញ្ញាតិ ទៅក្នុងក្រុមបញ្ចប់សកម្មភាពសេដ្ឋកិច្ច សង្គម ហើយពួកគេមាននិតិវិធីសិទ្ធិស្វ័គ្រារ។
៣៧	Information	ព័ត៌មាន	សញ្ញាណ ឬ សារ ក្នុងទម្រង់ជាអភិបទ រូបភាព សំឡែង ឬ វិធីដែលអ្នកប្រើប្រាស់អាចទទួលដឹងនិងអាចប្រើប្រាស់សម្រាប់ជាជនិយដល់ការសរុបចិត្ត ការសិក្សាភ្លាហរ្យជាន់ ឬការកំសាន្ត។
៣៨	Information Disorder	ព័ត៌មានមិនពិត (Disinformation) ឬដោយការបញ្ជាក (Mal-information) ឬ ព័ត៌មានខុស (Misinformation) ដែលអាចបង្កើតរូបរាង ឬគ្រោះថ្នាក់ដល់បុគ្គលធម៌កាត់ ស្ថាបនិនុមាលូយ ឬប្រទេសជាតិទាំងមូល។	ព័ត៌មានមិនពិត (Disinformation) ដោយការបញ្ជាក (Mal-information) ឬ ព័ត៌មានខុស (Misinformation) ដែលអាចបង្កើតរូបរាង ឬគ្រោះថ្នាក់ដល់បុគ្គលធម៌កាត់ ស្ថាបនិនុមាលូយ ឬប្រទេសជាតិទាំងមូល។
៣៩	Information Literacy	អក្សរកម្ម ព័ត៌មាន	សមត្ថភាពក្នុងការកំណត់និយមនំយោ និងបញ្ជាក់តម្លៃរការ ព័ត៌មាន ស្ថាបនិនុមាលូយប្រើព័ត៌មាន ចូលប្រើប្រាស់ រឿយតម្លៃ និងរៀបចំព័ត៌មាន ប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់ព័ត៌មានដើម្បីទំនាក់ទំនង ក្នុងទម្រង់ដើរដោយទៀត។
៤០	Integrity	សុចិត្តភាព	ជាការប្រព័ន្ធផ្លូវទាំង ៣ យ៉ាងគឺ ការប្រព័ន្ធផ្លូវដោយកាយ ហើយសុចិត្ត ដោយភាព ហើយវិសុចិត្ត ដោយចិត្តសុទ្ធបែង មនោសុចិត្ត។

៤៩	Intellectual Property	កម្មសិទ្ធិបញ្ហា	សំដើរទៅលើការបង្កើតគំនិតផ្តុចធានា ការបង្កើតការងារខ្លួនអក្សរ សារស្ថានិងសិល្បៈ និងនិមិត្តសញ្ញាណឱ្យបាតនិងម៉ោងបានប្រើនៅក្នុងពាណិជ្ជកម្ម។
៥២	Internet	អីនធិែនិភីត	បណ្តាញនិងអនុបណ្តាញបច្ចេកវិទ្យាពម្ពនាគមនុយនិងព័ត៌មាន ដែលបានគ្រប់គ្រាន់ទូទៅនិងពិភពលោកសម្រាប់គំនិតផ្តុចធានា ការបង្កើតការងារ ការរៀបចំពាណិជ្ជកម្ម ការសិក្សា និងការកំសាន្ត។
៥៣	Internet of Things	អីនធិែនិភីត នៃក្នុង	បណ្តាញនៃគ្រប់ដែលត្រូវបានគ្រប់ដោយអីនធិែនិភីត មានមុខងារ ចាប់សញ្ញា និង អាចធ្វើអនុកម្មជាមួយក្នុងរៀងរាល់បុរាណ មន្ទុរាជនាគារក្រោម។
៥៤	Lifelong Learning	ការសិក្សាភេញ មួយជីវិត	ជាការទទួលបានចំណោះដើរ ដែលជាប្រចាំថ្ងៃមួយជីវិតបែបសំបុត្រលម្អិត ការរៀបចំការសិក្សា រួមទាំងការបន្ទាន់សម្រាប់ការបន្ទាន់ការសិក្សា ជីវិត ដើម្បីអភិវឌ្ឍសមត្ថភាព និងវិជ្ជាផីរោះជាតុល់ខ្លួន សម្របទៅនឹងការផ្តល់បញ្ជីសាន្តភាព និងការរៀបចំបច្ចេកវិទ្យាយ៉ាង នាប់រហ័ស។
៥៥	Machine Learning	ម៉ាសីន ស្តីយសិក្សា	បច្ចេកវិទ្យាមួយនៃបញ្ហាសិប្បនិមិត ដែលផ្តល់សមត្ថភាពឱ្យម៉ាសីនក្នុងការសិក្សា ការទទួលស្ថាល់ និងការព្យាករណ៍ លទ្ធផល បុរាណ សមិទ្ធកម្មបានកាន់តែត្រីមក្រុវ និងណូប្រសើរ ប្រកបដោយស្តីយភាព ដោយផ្តល់ព័ត៌មានលម្អិត និងការបង្កើតកម្មដោយមិនចាំបាច់មានការធ្វើកម្មដិតិនិយកម្មបែងចាយសំណង់ ដើម្បីធ្វើដំឡើង ។
៥៦	Media	ប្រព័ន្ធផ្សព្វផ្សាយ បុរាណ	ឧបករណ៍ បុរាណ មធ្យាបាយក្នុងការង្រៀនូវរៀងរាល់ និងរៀងរាល់ ព័ត៌មាន ដែលមានដូចជាការសំណែក ទស្សនាផីរីវុយ ទូទៅស្ថាន អីនធិែនិភីត និងបណ្តាញផ្សព្វផ្សាយសង្គមជាមីនិមិត្ត ការទទួលខុសត្រូវ។
៥៧	Media and Information Literacy ( MIL )	អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន	ជាសំណុំសមត្ថភាពដែលផ្តល់សិទ្ធិអំណោចដល់ពលរដ្ឋកុង ការណែនាំយោងយោង អំពីមុខងារនៃប្រព័ន្ធផ្សព្វផ្សាយ និងអាក់សេស, ប្រើប្រាស់, ធ្វើសវិស, រាយកម្ម, រៀបចំ, រៀងរាល់, និងបង្កើត មាតិកាលើប្រព័ន្ធផ្សព្វផ្សាយ និងពីប្រកភពព័ត៌មានផ្សេងៗ ប្រកបដោយការត្រួវការពិចារណា ក្រោមសិលិកម៉ោង ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

៤៥	Media Literacy	អគ្គរកម្មប្រព័ន្ធ ធ្វើរូបរាយ	ជាសមត្ថភាពក្នុងការយល់ដឹងនិងវិភាគ សារបស់ប្រព័ន្ធផ្សេងៗរូបរាយ។ សមត្ថភាពនេះចាំបាច់សម្រាប់ប្រជាពលផ្តុកដែលការទទួលខ្លួនព័ត៌មាននិងការចូលរួមនៅក្នុងសង្គមប្រជាធិបាយយើង។ ចំណោះដឹងផ្តុកប្រព័ន្ធផ្សេងៗរូបរាយរួមទាំងការយល់ដឹងអំពីគុណភាពនៃប្រព័ន្ធផ្សេងៗរូបរាយនៅក្នុងសង្គម ការរាយកំឡើងសារប្រព័ន្ធ ឬនិងការដែលនិងការចែករំលែកបទអត្ថាធិបាយដើម្បីធ្វើឱ្យគ្រប់គ្រងប្រព័ន្ធដី។
៤៦	Misinformation	ព័ត៌មានខុស	ព័ត៌មានបែបនំខុយយល់ខុស ដែលត្រូវបានបង្កើតឡើង ឬបង្កើតឡើងដោយត្រូវបានចែកចាប់ផ្តើម ឬបំណងអារក្រក់។
៥០	News	ដំណឹង	ព័ត៌មានថ្មី ឬមានសារ៖សំខាន់ ដែលត្រូវបានបង្កើតឡើងយកមានប្រព័ន្ធផ្សេងៗរូបរាយតាមប្រព័ន្ធផ្សេងៗរូបរាយ ឬបេបសារព័ត៌មាន ។
៥១	Pluralism and Diversity	ពហុធមិយមនិងការចម្លេះ	សំដើរលើជីវិសនាសាស្ត្រម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មាន និងចូលរួមដល់ជាទស្សន៍: ផ្សេងៗទាក់ព័ន្ធនិងប្រឈមធម៌សង្គម និងនយោបាយ តាមរយៈប្រព័ន្ធផ្សេងៗរូបរាយចម្លេះ ដូចជាការបាន: ពុម្ពិត, វិទ្យា, ទូទស្សន៍, ប្រព័ន្ធគន្លាត់។
៥២	Proprietary Information	ព័ត៌មានជាប់កម្មសិទ្ធិ	ព័ត៌មានបែស់សិស្សឯកជន ដែលគាត់ចាត់ទុកចាត់ជាប័ត៌មានសម្ងាត់ ។
៥៣	Public Domain Information	ព័ត៌មានសាធារណៈ	ព័ត៌មានដែលអាចបង្កើតឡើងដោយជាសាធារណៈ (មិនសម្ងាត់) ។
៥៥	Public Participation	ការចូលរួមរបស់ប្រជាពលផ្តុក	សំដើរដល់ការចូលរួមចំណោករបស់ប្រជាពលផ្តុកនូវសកម្មភាពនានាពាក់ព័ន្ធនិងបញ្ហាសេដ្ឋកិច្ចនិងសង្គម តាមរយៈការប្រើប្រាស់ខេត្តក្នុងសង្គម។
៥៥	Respect and Understanding	ការគោរព និងការយោតយល់	សំដើរលើការបែងចែងយោតយល់ចំពោះការទទួលខ្លួននៅក្នុងក្រុមហ៊ុនឯកជាប់ខ្លួន ដូចជាអ្នកស្រី, សាសនា, ភេទ, ភេះក្នុងសង្គម។
៥៦	Social Media	បណ្តាញ ធនធាន សង្គម	ការប្រើប្រាស់កម្មិតដែលបានបង្កើតឡើងដោយក្រុមហ៊ុន ឬអ្នកស្រីបែងចែងបង្កើតឡើងដោយអ្នកប្រើប្រាស់ប្រឈមធម៌សង្គម និងដែលបានបង្កើតឡើងដោយអ្នកប្រើប្រាស់ប្រឈមធម៌សង្គម។
៥៧	Virtual Reality (VR)	បច្ចេកវិទ្យា គម្រោង	បច្ចេកវិទ្យាដីកិច្ចនិមិត្តដែលបង្កើតឡើងដោយក្រុមហ៊ុន ឬអ្នកប្រើប្រាស់ប្រឈមធម៌សង្គម និងដែលបានបង្កើតឡើងដោយអ្នកប្រើប្រាស់ប្រឈមធម៌សង្គម។



ក្រសួងប្រៃសណីយ៍និងទូរតមនាគមន៍  
អគារលេខ ១៣ មហាវិថីព្រះមហាឌរោង សង្កាត់ស្រែ៖ ចក្ខុដុនពេញ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ១២០២១០



unesco

ការិយាល័យអង្គការយុណៈពេសប្រចាំទីក្រសួងភ្នំពេញ  
ផ្ទះលេខ ៣៤ មហាវិថី សម្រួលសុគារស សង្កាត់ដីយដំនះ  
ខណ្ឌដុនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ ២០២៤